



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ



របាយការណ៍

ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥



គោលដៅយុទ្ធសាស្ត្រចម្បងរបស់ រ.ទ.ស.ក មានដូចខាងក្រោម៖

ពង្រីកការផ្គត់ផ្គង់ទឹកទៅតំបន់ជុំវិញរាជធានីភ្នំពេញ ដោយរក្សាអត្រា និងស្តង់ដារដូចគ្នានៅក្នុងរាជធានីភ្នំពេញ។
វិភាគថ្លៃដើម និងកំណែទម្រង់ដំណើរការ និងបែបបទដើម្បីកាត់បន្ថយថ្លៃដើមទឹក បង្កើនប្រសិទ្ធភាពបុគ្គលិក
និងបន្តកសាងសមត្ថភាពរបស់សហគ្រាស។ តាំងចិត្តខ្ពស់ ចំពោះការទទួលខុសត្រូវដល់សង្គម និង បរិស្ថាន។
ប្រៀបធៀបបែបយុទ្ធសាស្ត្រជាមួយបណ្តាអង្គភាពទឹកស្អាតនានា ដែលមានប្រសិទ្ធភាពបំផុតក្នុងពិភពលោក។



លេខ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា



លេខទូរស័ព្ទ: (៨៥៥)៣១ ៩៣៥ ០៨ ០៨
លេខទូរស័ព្ទ: (៨៥៥)៣១ ៦២៥ ០៧ ០៧



អ៊ីម៉ែល:
ir@ppwsa.com.kh




ការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសម៉ូទ័របូមទឹកស្អាតរោងចក្រចំការមេន

ព័ត៌មានហិរញ្ញវត្ថុសង្ខេប


ស្ថានភាពហិរញ្ញវត្ថុ		ត្រីមាសទី១ ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៣ (កំណត់ឡើងវិញ)
ទ្រព្យសកម្មសរុប(ពាន់រៀល)		៣.៣២២.៥៣៧.៦៨៦	៣.២៧៩.១៦៥.២៨១	៣.០៣៨.៣៦៥.១៧៧
ចំណូលសរុប(ពាន់រៀល)		១.៩៣២.៦១៣.០៧៨	១.៩១៤.០៩២.៦៦៨	១.៧៥៣.៧៦៩.៣៨៦
មូលធនសរុប(ពាន់រៀល)		១.៣៨៩.៩២៤.៦០៨	១.៣៦៥.០៧២.៦១៣	១.២៨៤.៥៩៥.៧៩១
លទ្ធផលហិរញ្ញវត្ថុ		ត្រីមាសទី១ ឆ្នាំ២០២៥	ត្រីមាសទី១ ឆ្នាំ២០២៤	ត្រីមាសទី១ ឆ្នាំ២០២៣
ចំណូលសរុប(ពាន់រៀល)		៨២.៦២៦.២៤១	១០៦.៨១១.៥១៣	៨៣.០១១.៦១៣
ចំណេញមុនបង់ពន្ធប្រាក់ចំណូល(ពាន់រៀល)		២៧.៤៦១.៨៤៩	៦២.៨២១.៣៣៩	៤១.៧៤១.៦៥០
ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ(ពាន់រៀល)		២៤.៨៥១.៩៩៥	៥២.០៩២.៤២៩	៣៨.៤១០.៣៨៥
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ(ពាន់រៀល)		២៤.៨៥១.៩៩៥	៥២.០៩២.៤២៩	៣៨.៤១០.៣៨៥
អនុបាតហិរញ្ញវត្ថុ		ត្រីមាសទី១ ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៣ (កំណត់ឡើងវិញ)
អនុបាតសាធារណៈ				
អនុបាតសន្ទនីយភាព	អនុបាតចរន្ត(ចំនួនដង)	០,២៩	០,៣៨	០,៧៦
	អនុបាតចរន្តលឿន(ចំនួនដង)	០,១៨	០,១៨	០,៣៨
		ត្រីមាសទី១ ឆ្នាំ២០២៥	ត្រីមាសទី១ ឆ្នាំ២០២៤	ត្រីមាសទី១ ឆ្នាំ២០២៣
អនុបាតចំណេញភាព	អនុបាតចំណេញធៀបនឹង ទ្រព្យសកម្ម(ភាគរយ)	០,៧៥	១,៦៣	១,៤១
	អនុបាតចំណេញធៀបនឹង មូលធន(ភាគរយ)	១,៨០	៣,៦៧	២,៩៨
	អនុបាតគម្លាតចំណេញដុល (ភាគរយ)	២៩,១៧	៤២,៣៣	៣២,៣៧
	អនុបាតគម្លាតចំណេញភាព (ភាគរយ)	៣០,០៨	៤៨,៧៧	៤៦,២៧
	ចំណេញក្នុងមួយឯកតាមូលបត្រ កម្មសិទ្ធិ(រៀល)	២៨៥,៧៤	៥៩៨,៩៥	៤៤១,៦៣
អនុបាតលទ្ធភាពសងការប្រាក់ (ចំនួនដង)		៣,៨៤	២៤,៥៥	២២,៨២

ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប


បម្រែបម្រួលតម្លៃភាគហ៊ុន (គិតជាដុល្លារ) និងទំហំជួញដូរ



ប្រាក់ចំណេញតាមបណ្តាញនីមួយៗ (លានដុល្លារ)



ប្រាក់ចំណេញសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥ (លានដុល្លារ)



សមាសភាព

ក្រុមប្រឹក្សានិបាល



ឯកឧត្តម ហង់ ជួន ធីន
 រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
 ប្រធានក្រុមប្រឹក្សាភិបាល



ឯកឧត្តម ឡុង ណារ៉ុន
 ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា
 ទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
 សមាជិកក្រុមប្រឹក្សាភិបាល



ឯកឧត្តម ឌី ម៉ាន់
 រដ្ឋលេខាធិការ
 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 សមាជិកក្រុមប្រឹក្សាភិបាល



ឯកឧត្តម ឆាយ ទីនៈ
 អភិបាលរង
 នៃគណៈអភិបាលរាជធានីភ្នំពេញ
 សមាជិកក្រុមប្រឹក្សាភិបាល



លោក ម៉ា ឡូរ៉ាវីន
 តំណាងនិយោជិត
 រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
 សមាជិកក្រុមប្រឹក្សាភិបាល



លោក ណាំ ចន្ទី
 អភិបាលមិនប្រតិបត្តិ
 តំណាងភាគហ៊ុនិកឯកជន
 សមាជិកក្រុមប្រឹក្សាភិបាល



លោក ស្រេង សំឱក
 អភិបាលឯករាជ្យ
 សមាជិកក្រុមប្រឹក្សាភិបាល



សេចក្តីថ្លែង របស់ប្រធានក្រុមប្រឹក្សាភិបាល

ក្រោមការដឹកនាំគាំទ្ររបស់ក្រសួងអាណាព្យាបាលទាំងពីរ គឺ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាលប្រកាន់ខ្ជាប់នូវភារកិច្ចរបស់ខ្លួន ក្នុងការដឹកនាំចង្អុលបង្ហាញគណៈគ្រប់គ្រងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឱ្យយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត សមត្ថភាព និងធនធាន ដើម្បីបំពេញភារកិច្ចក្នុងការផ្គត់ផ្គង់ទឹកស្អាតដែលមាន “គុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ” ជូនប្រជាជនដែលកំពុងរស់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ រ.ទ.ស.ភ ផលិតទឹកស្អាតបាន ៧៧.៤៤៤.១៧៩ម^៣ តបណ្តាញជូនអតិថិជនបានចំនួន ៤.០៧៩បណ្តាញ ក្នុងនោះអតិថិជនចំណូលទាបមានចំនួន ៦៧៣បណ្តាញ និងលក់ទឹកបាន ៥៦.៦២៨.៣០៤ម^៣ ដោយជាលទ្ធផលទទួលបានចំណូលសរុបចំនួន ៨២.៦២៦.២៤១.០០០រៀល និងចំណេញពិតចំនួន ២៤.៨៥១.៩៩៥.០០០រៀល។ ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន (Basic Earnings per Share) គឺ ២៨៥,៧៤រៀល។

ជាមួយគ្នានេះ ផ្អែកតាមផែនការមេដំណាក់កាលទី៣ (២០២១-២០៣០) រ.ទ.ស.ភ គ្រោងនឹងបង្កើនសមត្ថភាពប្រព្រឹត្តិកម្មទឹកស្អាតរបស់ខ្លួនរហូតដល់ ១.៤៨៨.០០០ម^៣/ថ្ងៃ នៅឆ្នាំ២០៣០ ខណៈសមត្ថភាពបច្ចុប្បន្នមានត្រឹមតែ ៩៨៨.០០០ម^៣/ថ្ងៃ តាមរយៈការវិនិយោគលើការសាងសង់រោងចក្រផលិតទឹកស្អាតបន្ថែមចំនួន៤គម្រោង ជាមួយនឹងការពង្រីកបណ្តាញមេនាំទឹក និងចែកចាយទឹកប្រវែង ២.០៤៣គ.ម បន្ថែមពីលើប្រវែងបណ្តាញដែលមានស្រាប់ (៥.៣៧១គ.ម)។

ជាងនេះទៀត ក្នុងគោលបំណងឈានទៅសម្រេចគោលដៅទី៦ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ក្នុងការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជននៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅឱ្យបាន១០០% រ.ទ.ស.ភ នឹងបន្តសហការជាមួយដៃគូអភិវឌ្ឍន៍ រួមមានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA), ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), ធនាគារវិនិយោគអឺរ៉ុប (EIB), សហគមន៍អឺរ៉ុប (EU) និង Korea Eximbank ជាដើម ដើម្បីធ្វើការវិនិយោគទៅលើប្រព័ន្ធផលិតកម្ម និងប្រព័ន្ធចែកចាយទឹក ព្រមទាំងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាក្នុងការគ្រប់គ្រងទឹកគ្មានចំណូលឱ្យបានទាបបំផុតតាមដែលអាចធ្វើទៅបាន, ធ្វើទំនើបកម្ម និងប្រើប្រាស់ប្រព័ន្ធនវានុវត្តន៍ក្នុងការគ្រប់គ្រងការងារអាជីវកម្ម និងការផ្តល់សេវាគ្រប់បែបយ៉ាងពាក់ព័ន្ធនឹងការផ្គត់ផ្គង់ទឹកស្អាត ដែលជួយសម្រួល និងផ្តល់ភាពកក់ក្តៅបំផុតដល់អតិថិជនគ្រប់ៗរូប។

សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៥ រ.ទ.ស.ភ គ្រោងផលិតទឹកស្អាត ៧៩.៩៤៦.៤៥០ម^៣ តបណ្តាញជូនអតិថិជនចំនួន ៨.០០០បណ្តាញ និងលក់ទឹកឱ្យបាន ៦២.៦៥៣.៥០០ម^៣ ព្រមទាំងគ្រោងរកចំណូលសរុបឱ្យបានចំនួន ១០០.០៨៩.៥៦០.០០០រៀល និងគ្រោងចំណាយសរុបចំនួន ៩៥.៥៣២.៧១៤.០០០រៀល។

ជាទីបញ្ចប់ ក្នុងនាមក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងមន្ត្រី-និយោជិតនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ យើងខ្ញុំសូមប្តេជ្ញាយកអស់ប្រាជ្ញាស្មារតី កម្លាំងកាយ កម្លាំងចិត្ត បំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបម្រើ អតិថិជន ដោយខិតខំផ្គត់ផ្គង់ទឹកដែលមានគុណភាព សុវត្ថិភាព និងន្តរភាព និងថ្លៃសមរម្យ ឱ្យសមទៅនឹងទំនុកចិត្តរបស់ ថ្នាក់ដឹកនាំនៃក្រសួងអាណាព្យាបាលទាំងពីរ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស **សម្តេចមហាបវរនាយករដ្ឋមន្ត្រី ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ថ្ងៃ ព្រហស្បតិ៍ ខែ កក្កដា ឆ្នាំ ២០២៥
រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២៥



ឯក សុឡាត

មាតិកា

ព័ត៌មានហិរញ្ញវត្ថុសង្ខេប	i
ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប	ii
សមាសភាពក្រុមប្រឹក្សាភិបាល	iii
សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល	v
ផ្នែកទី១: ព័ត៌មានទូទៅពាក់ព័ន្ធនឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	១
ក- អត្តសញ្ញាណរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	១
ខ- លក្ខណៈនៃធុរកិច្ច	១
គ- ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	១
ផ្នែកទី២: ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច	៤
ក- លទ្ធផលប្រតិបត្តិការធុរកិច្ច	៤
ខ- រចនាសម្ព័ន្ធចំណូល	៦
ផ្នែកទី៣: របាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ	៧
ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង	៩
ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ	៩
ខ- កត្តាសំខាន់ៗដែលប៉ះពាល់លើប្រាក់ចំណេញ	១៣
គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល	១៤
ឃ- ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ	១៤
ង- ផលប៉ះពាល់នៃអតិផរណា	១៤
ច- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុ របស់រាជរដ្ឋាភិបាល	១៥
ផ្នែកទី៥: ព័ត៌មានចាំបាច់ផ្សេងៗទៀតសម្រាប់ការពារវិនិយោគិន	១៥
ហត្ថលេខាអភិបាលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	១៦
ឧបសម្ព័ន្ធ១ ៖ ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ សម្រាប់រយៈពេលបីខែ បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥	

ផ្នែកទី១: ព័ត៌មានទូទៅពាក់ព័ន្ធនឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ក- អគ្គសញ្ញាណរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)

PHNOM PENH WATER SUPPLY AUTHORITY (PPWSA)

- ◆ លេខកូដស្តង់ដារ: KH1000010004
- ◆ ទីស្នាក់ការ: អគារ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
- ◆ លេខទូរស័ព្ទ: +៨៥៥(០)៣១ ៣២២ ៦៣៤៥
- ◆ គេហទំព័រ: www.ppwsa.com.kh អ៊ីម៉ែល: ir@ppwsa.com.kh
- ◆ លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម: Co.០៨៣៩E/២០១២ កាលបរិច្ឆេទ: ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២
- ◆ លេខអាជ្ញាបណ្ណអាជីវកម្ម: អនុក្រឹត្យលេខ៥២អនក្រ.បក កាលបរិច្ឆេទ: ថ្ងៃទី១៩ ខែមីនា ឆ្នាំ១៩៩៦ ចេញដោយ: រាជរដ្ឋាភិបាលកម្ពុជា
- ◆ សេចក្តីសម្រេចអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មានលេខ: ០១២/១២គ.ម.ក/ស.ស.វ. កាលបរិច្ឆេទ: ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១២
- ◆ ឈ្មោះបុគ្គលតំណាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ: **ឯកឧត្តម ឡុង ណារ៉ុន** ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ខ- លក្ខណៈនៃធុរកិច្ច

- ◆ វិនិយោគ កសាង ពង្រីក ដំណើរការ និងជួសជុលថែរក្សាមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយទឹកស្អាត និងអនាម័យ។
- ◆ ប្រើប្រាស់នូវគ្រប់វិធានការដើម្បីបង្កើនផលិតកម្ម សេវាកម្ម និងធានាគុណភាព ទឹកស្អាតឆ្លើយតបទៅនឹងតម្រូវការសម្រាប់ជីវភាពរស់នៅ អាជីវកម្ម សេវាកម្ម និងឧស្សាហកម្ម ធ្វើអាជីវកម្ម សេវាកម្ម និងការងារផ្សេងៗទៀត ដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យនៅក្នុងឬក្រៅប្រទេស តាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងដោយអនុលោមតាមច្បាប់។
- ◆ សហប្រតិបត្តិការលើផ្នែកបច្ចេកទេស ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ក្នុង និងក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
- ◆ ធានាឱ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុដោយផ្សារភ្ជាប់ជាមួយផលប្រយោជន៍សង្គម។
- ◆ ពង្រីកការផ្គត់ផ្គង់ទឹកនៅតំបន់ជុំវិញរាជធានីភ្នំពេញ ដោយរក្សាអត្រា និងស្តង់ដារដូចគ្នានៅក្នុងរាជធានីភ្នំពេញ។
- ◆ បង្កើនប្រសិទ្ធភាពបុគ្គលិក និងបន្តកសាងសមត្ថភាពរបស់សហគ្រាស។
- ◆ វិភាគកត្តាថ្លៃដើម និងកំណែទម្រង់ដំណើរការ និងបែបបទដើម្បីកាត់បន្ថយថ្លៃដើមទឹក។
- ◆ ប្រៀបធៀបបែបយុទ្ធសាស្ត្រជាមួយបណ្តាអង្គការទឹកស្អាតនានាដែលមានប្រសិទ្ធភាពបំផុតក្នុងពិភពលោក។
- ◆ តាំងចិត្តខ្ពស់ ចំពោះការទទួលខុសត្រូវដល់សង្គម និងបរិស្ថាន។

គ- ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

នាព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ **ឯកឧត្តម ហែម វណ្ណឌី** រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង **ឯកឧត្តម UENO Atsushi** ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីដំណើរទស្សនកិច្ចការដ្ឋានស្ថានីយបូមទឹកថ្មីកោះនរោ និងបើកការដ្ឋានគម្រោងភ្ជាប់បំពង់មេនាំទឹកទៅដោយពុំផ្តាច់ការផ្គត់ផ្គង់ទឹកស្អាត ក្រោមគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថលក្នុងតំបន់ទីប្រជុំជន។

ផ្នែកទី១: ព័ត៌មានទូទៅពាក់ព័ន្ធនឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (ត)

គ- ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (ត)

គម្រោងសាងសង់ស្ថានីយបូមទឹកថ្មី កោះនរោត្តម គឺជាស្ថានីយបូមទឹកថ្មី ដើម្បីជំនួសស្ថានីយបូមទឹកនៅក្តីតាកុយដែលទទួលបានផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍កោះនរោត្តម របស់ក្រុមហ៊ុនអូរើស៊ី ខេមបូឌាន អ៊ិនវេសមេន ខបភីអេសិន (Oversea Cambodian Investment Cooperation – OCIC)។ ក្រោយពីទទួលបានការគាំទ្រពេញទំហឹងពីសំណាក់រាជរដ្ឋាភិបាល ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយកិច្ចសហការណ៍ពីក្រសួងស្ថាប័នពាក់ព័ន្ធ (សាលារាជធានីភ្នំពេញ, ក្រសួងបរិស្ថាន, អាជ្ញាធរទន្លេសាប នៃក្រសួងធនធានទឹក និងឧតុនិយម, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់) និងក្រោមស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងកោះនរោត្តម រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន OCIC បានចុះហត្ថលេខាលើកិច្ចសន្យា «ស្តីពីការស្តារឡើងវិញនូវផលប៉ះពាល់របស់គម្រោងអភិវឌ្ឍន៍កោះនរោត្តម មកលើប្រព័ន្ធផលិតកម្មទឹកស្អាតនិរោធរបស់ រ.ទ.ស.ភ» ដោយមានទំហំទឹកប្រាក់សរុបប្រមាណ ២៦,៦លានដុល្លារអាមេរិក សម្រាប់អនុវត្តការងារដូចខាងក្រោម៖

- សេវាទីប្រឹក្សាបច្ចេកទេស
- សាងសង់ស្ថានីយបូមទឹកនៅមានសមត្ថភាពបូមទឹកសរុប ៤៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយគិតបញ្ចូលនៃសមត្ថភាពបច្ចុប្បន្នរបស់ស្ថានីយបូមទឹកនៅក្តីតាកុយ (២៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ) និងសមត្ថភាពបន្ថែមនាពេលអនាគតសម្រាប់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធជំហានទី៣ (២០០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ)
- ប្រព័ន្ធអេឡិចត្រូមេកានិក
- សម្ភារបំពង់ តំណភ្ជាប់ និងវ៉ាន
- បំពង់មេនាំទឹកនៅទំហំមុខកាត់ ១.៤០០មម ចំនួន ២ខ្សែ ដោយមានប្រវែងសរុប ១.៦០០ម៉ែត្រ (ប្រវែង ៨០០ម៉ែត្រក្នុងមួយខ្សែ)

យោងទៅតាមការសិក្សានាពេលកន្លងមក ការតភ្ជាប់បំពង់មេនាំទឹកនៅចេញពីស្ថានីយបូមទឹកថ្មីកោះនរោត្តម មកកាន់បំពង់មេនាំទឹកនៅដែលមានស្រាប់ទំហំមុខកាត់ ១.៦០០មម ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ ១ នេះ ចាំបាច់ត្រូវធ្វើការបញ្ឈប់ការផ្គត់ផ្គង់ទឹកស្អាតចេញពីរោងចក្រផលិតទឹកស្អាតនិរោធដែលមានសមត្ថភាពផលិត ២៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ រយៈពេលប្រមាណជាងមួយសប្តាហ៍ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកស្អាតប្រមាណជាង ៣០% នៃបរិមាណទឹកផលិតសរុបរបស់ រ.ទ.ស.ភ និងធ្វើឱ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋជាអតិថិជនដែលរស់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅប្រមាណជិត ១លាននាក់។ ថ្នាក់ដឹកនាំ រ.ទ.ស.ភ និងក្រុមការងារជំនាញ បានយកចិត្តទុកដាក់ខ្ពស់ទៅលើផលប៉ះពាល់ និងបានពិភាក្សាយ៉ាងជិតស្និទ្ធស៊ីជម្រៅជាមួយអ្នកជំនាញការជម្រុញ តាមរយៈស្ថានទូតជប៉ុន ដើម្បីពិនិត្យស្វែងរកវិធីសាស្ត្រធ្វើយ៉ាងណា កុំឱ្យការតភ្ជាប់បំពង់ ត្រូវកាត់ផ្តាច់ ឬក៏បញ្ឈប់ដំណើរការរោងចក្រផលិតទឹកស្អាត។ ជាលទ្ធផល រ.ទ.ស.ភ បានទទួលការគាំទ្រផ្នែកបច្ចេកទេស និងសម្ភារ តាមរយៈគម្រោងភ្ជាប់បំពង់មេនាំទឹកថ្មីដោយពុំផ្តាច់ការផ្គត់ផ្គង់ទឹកស្អាត (Non-Cut Off) ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថល ក្នុងតំបន់ទីប្រជុំជននៃរាជធានីភ្នំពេញ (The Project for the Development of Digital Management System of Water Supply Facilities in the Metropolitan Area (DX)) ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។ គម្រោង Non-Cut Off នេះ បានចំណាយថវិកាសរុបប្រមាណ ២៩១ លានយ៉េន និងក្រុមហ៊ុន KUBOTA Corporation ជាអ្នកទទួលបានការ ក្នុងការអនុវត្តគម្រោង។

ផ្នែកទី១: ព័ត៌មានទូទៅពាក់ព័ន្ធនឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (ត)

គ- ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (ត)

ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានសម្តែងនូវសេចក្តីពេញចិត្ត និងមានប្រសាសន៍ថា “កម្មវិធីដំណើរទស្សនកិច្ចនៅការដ្ឋានស្ថានីយបូមទឹកនៅថ្មីកោះនរោ និងបើកការដ្ឋានគម្រោងភ្ជាប់បំពង់មេនាំទឹកនៅដោយពុំផ្តាច់ការផ្គត់ផ្គង់ទឹកស្អាត ក្រោមអធិបតីភាព **ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍** និង **ឯកឧត្តម UENO Atsushi** ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំប្រទេសកម្ពុជា ជាសក្ខីភាពដ៏សំខាន់ដែលបង្ហាញពីចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុនក្នុងការជួយគាំទ្រដល់តម្រូវការចាំបាច់ក្នុងការអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានបង្ហាញពីការទទួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងកោះនរោ។ **ឯកឧត្តម** សូមអនុញ្ញាតគូសបញ្ជាក់បន្ថែមថាសម្រាប់គម្រោងភ្ជាប់បំពង់មេនាំទឹកនៅដោយពុំផ្តាច់ការផ្គត់ផ្គង់ទឹកស្អាត ជាគម្រោងប្រវត្តិសាស្ត្រមួយនៅក្នុងប្រទេសកម្ពុជា និងពុំទាន់ធ្លាប់បានអនុវត្ត នៅក្នុងប្រទេសយើងនោះទេសម្រាប់បំពង់ដែលមានមុខកាត់ធំបែបនេះ។ ការសម្រេចនៅលទ្ធផលនេះមិនត្រឹមតែ ផ្តល់ផលប្រយោជន៍ដល់ រ.ទ.ស.ភ នោះទេក្នុងការធានាដល់ការផ្គត់ផ្គង់ទឹកស្អាតជូនអតិថិជននៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅនោះទេ ប៉ុន្តែក៏បានផ្តល់នូវលទ្ធផលជាវិជ្ជមានដោយប្រយោលទៅកាន់វិស័យសេដ្ឋកិច្ច ដំណើរការរស់នៅ និងកត្តាហានិភ័យដោយចៃដន្យផងដែរ ព្រោះប្រសិនបើ រ.ទ.ស.ភ ពុំទទួលបាននូវគម្រោងនេះពីរាជរដ្ឋាភិបាលជប៉ុននោះទេ ច្បាស់ណាស់ការភ្ជាប់បំពង់នេះនឹងតម្រូវឱ្យធ្វើការផ្តាច់ការផ្គត់ផ្គង់ទឹកស្អាតដែលមានបរិមាណដល់ទៅ ២៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលអាចបណ្តាលឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ការរស់នៅ ការប្រកបរបរចិញ្ចឹមជីវិត ដំណើរការឧស្សាហកម្ម សិប្បកម្ម និងហានិភ័យដែលអាចកើតឡើងដោយហេតុ។ល។ បន្ថែមលើសពីនេះ ការទទួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងកោះនរោ បានចូលរួមចំណែកមួយផងដែរសម្រាប់ការអភិវឌ្ឍន៍របស់ រ.ទ.ស.ភ ព្រោះក្រុមហ៊ុនបានសាងសង់ជំនួសមកវិញ នូវស្ថានីយបូមទឹកនៅមួយដែលមានសមត្ថភាពបូមទឹកនៅបន្ថែមលើសពីស្ថានីយបូមទឹកនៅក្តីតាកុយដែលរងផលប៉ះពាល់ ដោយបានគិតគូរបន្ថែមសមត្ថភាពនៃស្ថានីយអាចធ្វើការបូមទឹកនៅទាំងសម្រាប់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធទី៣ ដែលជារោងចក្រមួយស្ថិតនៅក្នុងបច្ចុប្បន្នភាពនៃផែនការមេទី៣ ឆ្នាំ២០២១-២០៣០ របស់ រ.ទ.ស.ភ គ្រោងនឹងសាងសង់នាពេលអនាគតឆាប់ៗខាងមុខនេះ។ ទន្ទឹមនឹងនេះ ដើម្បីចូលរួមចំណែកនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍កម្ពុជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងនៅតែបន្តការ ប្តេជ្ញាចិត្តក្នុងការពង្រីក កែលម្អ និងបង្កើនសមត្ថភាពក្នុងការផលិត និងចែកចាយទឹកស្អាត ដោយស្របទៅតាមបច្ចុប្បន្នភាពនៃផែនការមេទី៣ ឆ្នាំ២០២១-២០៣០ ដើម្បីធានាបាននូវពាក្យស្លោក “ទឹកស្អាតសម្រាប់អ្នកទាំងអស់គ្នា” និងផ្តល់ការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព និងនិរន្តរភាព។”

ផ្នែកទី២: ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច

ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក

ក.១- លទ្ធផលការងារផលិត ប្រព័ន្ធចែកចាយទឹក និងការងារកាត់បន្ថយអត្រាទឹកគ្មានចំណូល

ក.១.១- លទ្ធផលការងារផលិតទឹកស្អាត

➢ ការងារផលិតទឹកស្អាតនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ មានដូចក្នុងតារាងខាងក្រោម៖

រោងចក្រផលិតទឹកស្អាត	ប្រភពទឹក	ផែនការ (គិតជាម៉ែត្រគូប)	អនុវត្តជាក់ស្តែង (គិតជាម៉ែត្រគូប)	អត្រា (គិតជា %)
ភូមិព្រែក	ទន្លេសាប	១៣.២៧៥.០០០	១២.៤៦៣.៥៨៥	៩៤
ជ្រោយចង្វារ	ទន្លេមេគង្គលើ	៩.០០០.០០០	១១.០៧៣.៣២៤	១២៣
ចំការមន	ទន្លេបាសាក់	៤.៥០០.០០០	៤.២៣៩.២៥៦	៩៤
និរោធ	ទន្លេមេគង្គក្រោម	២៣.៤០០.០០០	២២.៤៣៧.៤៧៦	៩៦
បាក់ខែង	ទន្លេមេគង្គលើ	២៥.២០០.០០០	២៦.៥៦៩.៣៤២	១០៥
បឹងធំ	បឹងធំ	៥៤០.០០០	៣៦០.៥៩៨	៦៧
ម្តេច	ទំនប់ម្តេច	១៣០.៥០០	១២៥.៥២៥	៩៦
ត្បូងឃ្មុំ	បឹងតាវ៉ាន់	១៥៧.៥០០	១៧៥.០៧៣	១១១
សរុប		៧៦.២០៣.០០០	៧៧.៤៤៤.១៧៩	១០២

➢ ការប្រើប្រាស់វត្ថុធាតុដើម និងអគ្គិសនីក្នុងការផលិតទឹកស្អាតនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥៖

បរិយាយ	រោងចក្រផលិតទឹកស្អាត								សរុប
	ភូមិព្រែក	ជ្រោយចង្វារ	ចំការមន	និរោធ	បាក់ខែង	បឹងធំ	ម្តេច	ត្បូងឃ្មុំ	
PAC (គីឡូក្រាម)	១៤១.៦០០	៤១.៩០០	៣២.៧០០	២១៩.៣៧៥	១៨២.៥៥០	៧.៩៥០	១.៣៧៥	៥.១៦៦	៦៣២.៦១៦
អំបិល (គីឡូក្រាម)	០	៤១.៣០០	៥៦.៩៥០	០	២២៨.២២៥	០	០	០	៣២៦.៤៧៥
ក្លរីន (គីឡូក្រាម)	៧៥៤	៦.២០៧	១០.៥៦៣	០	៦៥.៣៧៤	០	០	០	៨២.៨៩៨
ក្លរីនស្ទឹង (គីឡូក្រាម)	៤៥.៩៩១	២៥.៩១៨	០	៨៥.៦៨៤	០	០	០	០	១៥៧.៥៩៣
ក្លរីនម្យ៉ា (គីឡូក្រាម)	០	០	៩.០៤០	០	០	២.៥៦០	៩៥៤	១.៤៦០	១៤.០១៤
កំបោរ (គីឡូក្រាម)	៧២.៨០០	០	៨.៩៥០	១៣៣.៧០០	០	២.៧៥០	០	០	២១៨.២០០
អគ្គិសនី(គីឡូវ៉ាត់ម៉ោង)	៣.៩៥៦.៤៦៨	៣.៤០០.២១០	១.០៣៤.១៩១	៦.៦៨៣.៤៤០	៦.៣០០.៥៩៤	៨៣.៣០៥	៣៥.៧៩៧	៥៩.៤៥១	២១.៥៥៣.៤៥៦

➢ គុណភាពទឹកតាមបណ្តារោងចក្រផលិតទឹកស្អាត និងបណ្តាញចែកចាយ៖

មុខវិភាគ	ឯកតា	CNDWQS	WHO	រោងចក្រផលិតទឹកស្អាត								បណ្តាញ ចែកចាយ
				ភូមិព្រែក	ជ្រោយចង្វារ	ចំការមន	និរោធ	បាក់ខែង	បឹងធំ	ម្តេច	ត្បូងឃ្មុំ	
កាតល្អក់	NTU	≤ ៥	≤ ៥	០,៣៨	០,១៣	០,១៨	០,២៧	០,០៩	០,៤៩	០,១៦	០,១៣	០,៣៥
តម្លៃប៉េអាស់	pH	៦,៥-៨,៥	៦,៥-៨,៥	៧,៥	៧,៩៧	៧,៨៧	៧,៣៩	៧,៧៦	៧,២៥	៧,៤៤	៧,៥៧	៧,៦៥
ក្លរីនេសរី	mg/l	០,១-១,០	៥	១,៥	១,៣០	១,១៨	១,៤	១,១៧	១,៣	១,២៥	១,១១	០,៤៨
ក្លរីនសរុប	mg/l	-	-	១,៧៣	១,៤៣	១,៣៥	១,៥៩	១,២៨	១,៥	១,៤	១,២៩	០,៥០
មេរោគកូលីហ្វម	cfu/100ml	០	០	០	០	០	០	០	០	០	០	០
មេរោគផ្សិត	cfu/100ml	០	០	០	០	០	០	០	០	០	០	០


ផ្នែកទី២: ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច (ត)

ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

ក.១- លទ្ធផលការងារផលិត ប្រព័ន្ធចែកចាយទឹក និងការងារកាត់បន្ថយអត្រាទឹកគ្មានចំណូល (ត)

ក.១.២- លទ្ធផលការងាររៀបចំពង្រីកប្រព័ន្ធចែកចាយទឹកស្អាត

ប្រវែងបំពង់ដែលបានដាក់តាមឆ្នាំនីមួយៗ (គិតជាគីឡូម៉ែត្រ)



ក.១.៣- លទ្ធផលការងារកាត់បន្ថយអត្រាទឹកគ្មានចំណូល


ទឹកគ្មានចំណូលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ មានអត្រាដូចខាងក្រោម៖

- រាជធានីភ្នំពេញ និងក្រុងតាខ្មៅ: ២៦,៩៥%
- ខេត្តកំពត រោងចក្រផលិតទឹកស្អាតម្លេច: ០,៩៨%
- ខេត្តត្បូងឃ្មុំ រោងចក្រផលិតទឹកស្អាតត្បូងឃ្មុំ: ១៤,២៩%

ក.២- សកម្មភាព និងលទ្ធផលការងារអាជីវកម្ម

ក.២.១- ការងារផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋមានចំណូលទាប

បណ្តាញអតិថិជនមានចំណូលទាបក្នុងគ្រាតាមបណ្តាឆ្នាំនីមួយៗ



ផ្នែកទី២: ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច (ត)


ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

ក.២- សកម្មភាព និងលទ្ធផលការងារអាជីវកម្ម (ត)

ក.២.២- ការងារតបណ្តាញចូលផ្ទះ និងការគ្រប់គ្រងអតិថិជន

ប្រភេទអតិថិជន	២០២១ (ចំនួនបណ្តាញ)	២០២២ (ចំនួនបណ្តាញ)	២០២៣ (ចំនួនបណ្តាញ)	២០២៤ (ចំនួនបណ្តាញ)	ត្រីមាសទី១ ឆ្នាំ២០២៥ (ចំនួនបណ្តាញ)	ត្រីមាសទី១ ឆ្នាំ២០២៥ (ភាគរយ)
ដីវិភាគ	៣៥០.៤៦៣	៣៦០.៩៤៨	៣៨១.៧៥២	៣៩៧.៤៧៩	៣៩៩.៥២៤	៧៩,០១៥៤
អាជីវកម្ម	៧៤.៣៤៤	៨៣.៨៧៤	៨៩.៧០២	៩៧.២៣៤	៩៩.៦៤៧	១៩,៧០៧៦
អង្គភាពរដ្ឋ	៨២៣	៩១៣	៩១៨	៨៤០	៨៤១	០,១៦៦៣
អ្នកលក់ទឹក	១១	៩	៦	៦	៦	០,០០១២
តំណាងចែកចាយ	១៦	៥	៣	៣	៤	០,០០០៨
Standpipe	១៦	១៦	១៤	១៣	៩	០,០០១៨
បន្ទប់ជួល	៥.៧២៨	៥.៧៨៩	៥.៧៤៦	៥.៧១៤	៥.៥៩៧	១,១០៦៩
សរុប	៤៣១.៤០១	៤៥១.៥៥៤	៤៧៨.១៤១	៥០១.២៨៩	៥០៥.៦២៨	

ក.៣- ការងារគ្រប់គ្រងធនធានមនុស្ស



សរុបចំនួនមន្ត្រី-និយោជិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥: ១.៤២០ រូប (ស្រី: ២៤៨ រូប)

ខ- រចនាសម្ព័ន្ធចំណូល

ល. រ	ប្រភេទចំណូល	ត្រីមាសទី១ ឆ្នាំ២០២៥ (ពាន់រៀល)	ត្រីមាសទី១ ឆ្នាំ២០២៥ ភាគរយ	ត្រីមាសទី១ ឆ្នាំ២០២៤ (ពាន់រៀល)	ត្រីមាសទី១ ឆ្នាំ២០២៤ ភាគរយ	ត្រីមាសទី១ ឆ្នាំ២០២៣ (ពាន់រៀល)	ត្រីមាសទី១ ឆ្នាំ២០២៣ ភាគរយ
១	ចំណូលពីការលក់	៧៥.៩៦២.៥១៧	៩១,៩៣	៩៤.៦៦៣.២៥២	៨៨,៦៣	៧៣.៧៤២.៥៥៥	៨៨,៨៣
២	កម្រៃពីសេវាសាងសង់	៣.០៩៣.៤០១	៣,៧៤	២.១៩៤.៨២៧	២,០៥	៦.៨២៥.២១៩	៨,២២
៣	ចំណេញពីការប្រែប្រួលប័ណ្ណបរទេស - សុទ្ធ	៣.៣៧០	០,០១	១.០៥០.៦៧០	០,៩៨	-	-
៤	ចំណូលផ្សេងៗ	៣.៥៦៦.៩៥៣	៤,៣២	៨.៩០២.៧៦៤	៨,៣៤	២.៤៤៣.៨៣៩	២,៩៥
	ចំណូលសរុប	៨២.៦២៦.២៤១		១០៦.៨១១.៥១៣		៨៣.០១១.៦១៣	

ផ្នែកទី៣:

របាយការណ៍ហិរញ្ញវត្ថុ

ដែលត្រូវបានប្រកាសពីការពិនិត្យឡើងវិញដោយ
សវនករឯករាជ្យ

**ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នប្រចាំ
សម្រាប់រយៈពេលមីខែ បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥**

ត្រូវបានកាត់បន្ថយដោយសម្ព័ន្ធ ១

ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

១- ការវិភាគចំណូល

រ.ទ.ស.ភ មានចំណូលប្រភេទធំៗដូចជា ចំណូលបានមកពីការលក់ ចំណូលបានពីសេវាសាងសង់ និងចំណូលផ្សេងៗ៖

- ចំណូលបានមកពីការលក់ទឹក រួមមានចំណូលពីការប្រើប្រាស់ប្រភេទជីវភាព អាជីវកម្ម ឧស្សាហកម្ម អង្គភាពរដ្ឋបន្ទប់ជួល និងអ្នកលក់ទឹកបន្ត។ ចំណូលទាំងនេះត្រូវបានរាយការណ៍តាមតម្លៃទទួលបានសុទ្ធ ក្រោយការកាត់កងជាមួយអប្បបរមាវិភាជន៍ និងឥណទាន ហើយត្រូវបានទទួលស្គាល់តាមបរិមាណទឹកដែលបានផ្គត់ផ្គង់ជូនអតិថិជនរបស់ខ្លួន។ ការធ្វើវិក្កយបត្រនៃការប្រើប្រាស់ទឹក ត្រូវបានធ្វើឡើងក្នុងរយៈពេលរៀងរាល់២ខែម្តង។

- ចំណូលបានពីសេវាសាងសង់ គឺជាចំណូលបានមកពីសេវាសាងសង់ ទាក់ទិនទៅនឹងការប្តូរ និងការពង្រីកប្រព័ន្ធចែកចាយទឹកដែល រ.ទ.ស.ភ បានចុះកិច្ចសន្យាសាងសង់ជូនក្រុមហ៊ុន ឬម្ចាស់ការនានា។

- ចំណូលផ្សេងៗ៖

- **ចំណូលថែទាំនាឡិកា៖** គឺជាចំណូលបានពីថ្លៃឈ្នួលថែទាំនាឡិកាដោយគិតថ្លៃ៥០រៀលក្នុង១មីលីម៉ែត្រក្នុងមួយខែនៃទំហំនាឡិកាទឹកក្នុងអំឡុងពេលនៃការគិតប្រាក់ ហើយត្រូវបានកាត់ត្រាជាប្រាក់ចំណូល។ ចំណូលនេះត្រូវបានប្រើប្រាស់សម្រាប់ផ្លាស់ប្តូរនាឡិកាជូនអតិថិជននាពេលអនាគត។
- **ចំណូលពីការលក់សម្ភារតបណ្តាញទឹក៖** គឺជាចំណូលទទួលបានពីការលក់នាឡិកាស្នូងទឹក បំពង់ និងសម្ភារតភ្ជាប់។
- **ចំណូលពីការដាក់ពិន័យ៖** គឺជាចំណូលទទួលបានពីការដាក់ពិន័យលើការបង់ថ្លៃប្រើប្រាស់ទឹកយឺតយ៉ាវ និងពិន័យលើបទល្មើសតបណ្តាញទឹកដោយពុំមានការអនុញ្ញាតពី រ.ទ.ស.ភ។
- **ចំណូលការប្រាក់៖** គឺជាចំណូលបានមកពីការប្រាក់គណនីសន្សំមានកាលកំណត់ដែលអង្គភាពបានយកសាច់ប្រាក់ដែលពុំមានតម្រូវការប្រើប្រាស់យកទៅដាក់នៅក្នុងគណនីធនាគារពាណិជ្ជនានា។

ក្រៅពីចំណូលខាងលើ រ.ទ.ស.ភ មានចំណូលពីការរួមចំណែករបស់អតិថិជនប្រភេទពាណិជ្ជកម្ម និងឧស្សាហកម្មក្នុងការវិនិយោគសម្រាប់ការភ្ជាប់បណ្តាញពិសេសចូលទីតាំងផ្ទាល់របស់ពួកគេ ព្រមទាំងចំណូលដែលទទួលបានពីកម្រៃសេវាលើការទាញថ្លៃថែទាំលូទឹកស្អុយរបស់រដ្ឋបាលរាជធានីភ្នំពេញ។

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤

បរិយាយ	ត្រីមាសទី១ ឆ្នាំ២០២៥ (ពាន់រៀល)	ត្រីមាសទី១ ឆ្នាំ២០២៤ (ពាន់រៀល)	បម្រែបម្រួល	
			(ពាន់រៀល)	ភាគរយ
	(ក)	(ខ)	(ក-ខ)	(ក-ខ)/ខ*១០០
ចំណូលសរុប	៨២.៦២៦.២៤១	១០៦.៨១១.៥១៣	(២៤.១៨៥.២៧២)	(២២,៦៤)

រ.ទ.ស.ភ មានចំណូលសរុប ៨២.៦២៦.២៤១.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ និង ១០៦.៨១១.៥១៣.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដែលមានទឹកប្រាក់ថយចុះចំនួន ២៤.១៨៥.២៧២.០០០រៀល ស្មើនឹង ២២,៦៤%។ យើងឃើញថាមូលហេតុចម្បងនៃការថយចុះនៃចំណូលបណ្តាលមកពីអត្រាទឹកគ្មានចំណូលបានកើនឡើងចំនួន ១៧,២០% ពោលគឺពី ៩,៧៥% ទៅ ២៦,៩៥% បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៤ ដែលជាហេតុនាំឱ្យចំណូលពីការលក់ មានការថយចុះចំនួន ១៨.៧០០.៧៣៥.០០០រៀល ឬ ១៩,៧៦%។

២- ការវិភាគចំណូលតាមផ្នែក

ការវិភាគចំណូលតាមផ្នែករបស់ រ.ទ.ស.ភ មានដូចខាងក្រោម៖

បរិយាយ	ត្រីមាសទី១ ឆ្នាំ២០២៥ (ពាន់រៀល)	ភាគរយ	ត្រីមាសទី១ ឆ្នាំ២០២៤ (ពាន់រៀល)	ភាគរយ
ចំណូលថ្លៃលក់	៧៥.៩៦២.៥១៧	៩១,៩៣	៩៤.៦៦៣.២៥២	៨៨,៦៣
ចំណូលពីសេវាសាងសង់	៣.០៩៣.៤០១	៣,៧៤	២.១៩៤.៨២៧	២,០៥
ចំណេញពីការប្រែប្រួលប័ណ្ណបរទេស - សុទ្ធ	៣.៣៧០	០,០១	១.០៥០.៦៧០	០,៩៨
ចំណូលផ្សេងៗ	៣.៥៦៦.៩៥៣	៤,៣២	៨.៩០២.៧៦៤	៨,៣៤
ចំណូលសរុប	៨២.៦២៦.២៤១		១០៦.៨១១.៥១៣	

ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង (ត)

ក-ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

២- ការវិភាគចំណូលតាមផ្នែក (ត)

មានតែប្រាក់ចំណូលតាមប្រភេទជាសាវ័ន្តត្រូវបានលើកឡើងសម្រាប់ការវិភាគខាងក្រោម៖

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤

បរិយាយ	ត្រីមាសទី១ ឆ្នាំ២០២៥		ត្រីមាសទី១ ឆ្នាំ២០២៤		បម្រែបម្រួល		
	បរិមាណ	ទឹកប្រាក់	បរិមាណ	ទឹកប្រាក់	បរិមាណ	ទឹកប្រាក់	ភាគរយ
	(ម ^៣)	(ពាន់រៀល)	(ម ^៣)	(ពាន់រៀល)	(ម ^៣)	(ពាន់រៀល)	
	(ក)	(ខ)	(គ)	(ឃ)	(ក-គ)	(ខ-ឃ)	(ខ-ឃ)/ឃ*១០០
ជីវភាព	២៧.១៩១.៨០០	២៦.៤១៩.៩៧៦	៣៥.៣២៩.១៨៥	៣៥.១៩៥.៧៧៧	(៨.១៣៧.៣៨៥)	(៨.៧៧៥.៨០១)	(២៤,៩៣%)
អាជីវកម្ម	២៣.៨៤០.៣១៨	៣៨.៨៦៨.៨៧៦	២៦.៨៨៦.៣៤០	៤៥.៣៨៦.៣២៣	(៣.០៤៦.០២២)	(៦.៥១៧.៤៤៧)	(១៤,៣៦%)
គ្រឹះស្ថានសាធារណៈ	២.៤៨១.៣៧១	៦.០៧៣.៧៨៨	២.៧២២.៨៥៦	៦.៨០៧.១៤០	(២៤១.៤៨៥)	(៧៣៣.៣៥២)	(១០,៧៧%)
តំណាងចែកចាយ និងបន្ទប់ជួល	៣.១១៤.៨១៥	២.២២០.៤០០	៤.២២៦.៦៦០	៣.០០៤.៤១៨	(១.១១១.៨៤៥)	(៧៨៤.០១៨)	(២៦,១០%)

• ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់តាមផ្ទះ (ប្រភេទជីវភាព)

ចំណូលថ្លៃលក់ទឹកជូនអតិថិជនប្រភេទជីវភាពមានចំនួន ២៦.៤១៩.៩៧៦.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ និង ៣៥.១៩៥.៧៧៧.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដែលមានទឹកប្រាក់ថយចុះចំនួន ៨.៧៧៥.៨០១.០០០រៀល ស្មើនឹង ២៤,៩៣%។ យើងឃើញថាការថយចុះនេះដោយសារ បរិមាណទឹកប្រើប្រាស់ក្នុង១បណ្តាញក្នុង១ខែបានថយចុះចំនួន ៥,៥២ម^៣ (ពី ៣០,៣៣ម^៣ មក ២៤,៨១ម^៣) ហើយថ្លៃលក់ទឹកជាមធ្យមបានថយចុះចំនួន ២៤,៦០រៀល/ម^៣ (ពី ៩៩៦,២២រៀល/ម^៣ មក ៩៧១,៦២រៀល/ម^៣)។

• ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម (ប្រភេទអាជីវកម្ម និងឧស្សាហកម្ម)

ចំណូលថ្លៃលក់ទឹកជូនអតិថិជនប្រភេទអាជីវកម្មចំនួន ៣៨.៨៦៨.៨៧៦.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ និង ៤៥.៣៨៦.៣២៣.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដែលមានទឹកប្រាក់ថយចុះចំនួន ៦.៥១៧.៤៤៧.០០០រៀល ស្មើនឹង ១៤,៣៦%។ យើងឃើញថាការថយចុះនេះដោយសារ បរិមាណទឹកប្រើប្រាស់ក្នុងមួយបណ្តាញក្នុងមួយខែបានថយចុះចំនួន ១៦,៦២ម^៣ (ពី ៩៩,៩៣ម^៣ មក ៨៣,៣១ម^៣) ហើយថ្លៃលក់ទឹកជាមធ្យមបានថយចុះចំនួន ៥៧,៧០រៀល/ម^៣ (ពី ១.៦៨៨,០៨រៀល/ម^៣ មក ១.៦៣០,៣៨រៀល/ម^៣)។

• ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់គ្រឹះស្ថានសាធារណៈ (ប្រភេទអង្គភាពរដ្ឋ)

ចំណូលថ្លៃលក់ទឹកជូនអតិថិជនប្រភេទអង្គភាពរដ្ឋចំនួន ៦.០៧៣.៧៨៨.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ និង ៦.៨០៧.១៤០.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដែលមានទឹកប្រាក់ថយចុះចំនួន ៧៣៣.៣៥២.០០០រៀល ស្មើនឹង ១០,៧៧%។ យើងឃើញថាទោះបីជា បរិមាណទឹកប្រើប្រាស់ក្នុងមួយបណ្តាញក្នុងមួយខែបានកើនឡើងចំនួន ៩៧,៨៩ម^៣ (ពី ៨៦២,៧៦ម^៣ ទៅ ៩៦០,៦៥ម^៣) ប៉ុន្តែថ្លៃលក់ទឹកជាមធ្យមថេរ ២.៥០០រៀល/ម^៣។

• ចំណូលបានពីការលក់ទឹកស្អាតជូនតំណាងចែកចាយ និងបន្ទប់ជួល

ចំណូលពីការលក់ទឹកស្អាតជូនតំណាងចែកចាយ/បន្ទប់ជួលចំនួន ២.២២០.៤០០.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ និង ៣.០០៤.៤១៨.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដែលមានទឹកប្រាក់ថយចុះចំនួន ៧៨៤.០១៨.០០០រៀល ស្មើនឹង ២៦,១០%។ យើងឃើញថាទោះបីជា បរិមាណទឹកប្រើប្រាស់ក្នុងមួយបណ្តាញក្នុងមួយខែបានថយចុះចំនួន ៥៨,៤៣ម^៣ (ពី ២៤៤,៦០ម^៣ មក ១៨៦,១៧ម^៣) ប៉ុន្តែថ្លៃលក់ទឹកជាមធ្យមកើនឡើងចំនួន ២,០២រៀល/ម^៣ (ពី ៧១០,៨៣រៀល/ម^៣ ទៅ ៧១២,៨៥រៀល/ម^៣)។

ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈក្របខ័ណ្ឌ (ត)

ក-ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

៣-ការវិភាគគម្លាតចំណេញដុល

រ.ទ.ស.ភ បានរៀបចំរបាយការណ៍លទ្ធផលរបស់ខ្លួនក្នុងទម្រង់ជារបាយការណ៍លទ្ធផលតាមប្រភេទដូចនេះពុំមានការបង្ហាញឱ្យឃើញនូវចំណេញដុលនោះទេ។ ប៉ុន្តែទម្រង់របាយការណ៍នេះអាចឱ្យយើងធ្វើការពិភាក្សា និងវិភាគលើចំណេញប្រតិបត្តិការ ដែលទទួលបានពីចំណូលសរុបដកនឹងចំណាយប្រតិបត្តិការ។

ចំណាយប្រតិបត្តិការនឹងលើកយកមកពិភាក្សានៅចំណុចទី ៤- ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធខាងក្រោម។

៤- ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធ

ការចំណេញមុនបង់ពន្ធគឺជាលទ្ធផលដែលទទួលបានពីចំណូលសរុបដកនឹងចំណាយប្រតិបត្តិការ និងចំណូល (ចំណាយ) ការប្រាក់សុទ្ធ។ ក្នុងការពិភាក្សា និងការវិភាគអំពីចំណាយប្រតិបត្តិការ រ.ទ.ស.ភ បានគិតគូរចំពោះការចំណាយសរុបដូចខាងក្រោម៖

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤

បរិយាយ	ត្រីមាសទី១ ឆ្នាំ២០២៥ (ពាន់រៀល)	ត្រីមាសទី១ ឆ្នាំ២០២៤ (ពាន់រៀល)	បម្រែបម្រួល	
			(ពាន់រៀល)	ភាគរយ
	ក	ខ	ក - ខ	(ក-ខ)/ខ * ១០០
ចំណូលសរុប	៨២.៦២៦.២៤១	១០៦.៨១១.៥១៣	(២៤.១៨៥.២៧២)	(២២,៦៤)
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធផ្សេងៗ	(១៩.៤៤៥.៤៨៧)	(១៩.៨៤៦.៤៥៤)	៤០០.៩៦៧	(២,០២)
ចំណាយលើសទ្រព្យសកម្មរូបិយ និងទ្រព្យអរូបិយ	(១៥.១១០.៨៨៨)	(១៤.៧៦៥.០៣១)	(៣៤៥.៨៥៧)	២,៣៤
ចំណាយថ្លៃភ្លើង	(១១.២៩៧.៤២៣)	(១២.៤០៩.០១៨)	១.១១១.៥៩៥	(៨,៩៦)
ចំណាយវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត	(៣.៩២៣.៧០៥)	(៤.២៤៤.៩៩៧)	៣២១.២៩២	(៧,៥៧)
ចំណាយសេវាសាងសង់	(២.៤៩៦.២២៦)	(១.៨២៦.៣៦២)	(៦៦៩.៨៦៤)	៣៦,៦៨
ចំណូលហិរញ្ញវត្ថុ	៩.៦៣៣.៨៨៧	១៩.៤៤៤.៩៥៤	(៩.៨១១.០៦៧)	(៥០,៤៦)
ចំណាយហិរញ្ញវត្ថុ	(៦.២៧៦.២៤៦)	(១.៨៤១.៦២៥)	(៤.៤៣៤.៦២១)	២៤០,៨០
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ	២៧.៤៦១.៨៤៩	៦២.៨២១.៣៣៩	(៣៥.៣៥៩.៤៩០)	(៥៦,២៩)

រ.ទ.ស.ភ មានចំណេញមុនបង់ពន្ធលើប្រាក់ចំណេញចំនួន ២៧.៤៦១.៨៤៩.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ និងចំណេញមុនបង់ពន្ធលើប្រាក់ចំណេញចំនួន ៦២.៨២១.៣៣៩.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដែលមានទឹកប្រាក់ថយចុះចំនួន ៣៥.៣៥៩.៤៩០.០០០រៀល ស្មើនឹង ៥៦,២៩%។ យើងឃើញថាមូលហេតុចម្បងនៃការថយចុះចំណេញមុនបង់ពន្ធលើប្រាក់ចំណេញដោយសារ ចំណូលសរុបបានថយចុះចំនួន ២៤.១៨៥.២៧២.០០០រៀល ស្មើនឹង ២២,៦៤% និងចំណូលហិរញ្ញវត្ថុបានថយចុះ ៩.៨១១.០៦៧.០០០រៀល ស្មើនឹង ៥០,៤៦%។

៥- ការវិភាគចំណេញ/(ខាត) និងលទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ

រ.ទ.ស.ភ ស្ថិតនៅក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ដូចនេះ រ.ទ.ស.ភ មានកាតព្វកិច្ចត្រូវបង់ពន្ធលើប្រាក់ចំណូលក្នុងអត្រា ២០% ។ ដោយឡែកពន្ធលើប្រាក់ចំណូលដែលជាប់អត្រា ២០% បានមកពីលទ្ធផលនៃប្រាក់ចំណេញគណនេយ្យទូទាត់ជាមួយនឹងចំណាយដែលមិនអាចកាត់កងបានក្នុងអត្រាពន្ធ ២០%។

ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង (ត)

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

៥- ការវិភាគចំណេញ/(ខាត) និងលទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ(ត)

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤

បរិយាយ	ត្រីមាសទី១ ឆ្នាំ២០២៥ (ពាន់រៀល)	ត្រីមាសទី១ ឆ្នាំ២០២៤ (ពាន់រៀល)	បម្រែបម្រួល	
			(ពាន់រៀល)	ភាគរយ
	ក	យ	ក - យ	(ក-យ)/យ*១០០
ចំណេញមុនបង់ពន្ធ (ក)	២៧.៤៦១.៨៤៩	៦២.៨២១.៣៣៩	(៣៥.៣៥៩.៤៩០)	(៥៦,២៩)
ចំណាយពន្ធលើប្រាក់ចំណេញ (ខ)	(២.៦០៩.៨៥៤)	(១០.៧២៨.៩១០)	៨.១១៩.០៥៦	(៧៥,៦៧)
ចំណេញក្នុងការិយបរិច្ឆេទ	២៤.៨៥១.៩៩៥	៥២.០៩២.៤២៩	(២៧.២៤០.៤៣៤)	(៥២,២៩)
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ	២៤.៨៥១.៩៩៥	៥២.០៩២.៤២៩	(២៧.២៤០.៤៣៤)	(៥២,២៩)
អត្រាពន្ធប្រសិទ្ធភាពលើប្រាក់ចំណេញ (ខ)/(ក)	៩,៥០%	១៧,០៨%		

រ.ទ.ស.ភ មានចំណេញក្នុងការិយបរិច្ឆេទចំនួន ២៤.៨៥១.៩៩៥.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ និង ៥២.០៩២.៤២៩.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដែលមានទឹកប្រាក់ថយចុះ ចំនួន ២៧.២៤០.៤៣៤.០០០រៀល ស្មើនឹង ៥២,២៩%។ យើងឃើញថាមូលហេតុចម្បងនៃការថយចុះចំណេញក្នុងការិយបរិច្ឆេទនេះដោយសារ ចំណូលសរុបបានថយចុះចំនួន ២៤.១៨៥.២៧២.០០០រៀល ស្មើនឹង ២២,៦៤% និងចំណេញមុនបង់ពន្ធបានថយចុះ ៣៥.៣៥៩.៤៩០.០០០រៀល ស្មើនឹង ៥៦,២៩% បើទោះបីជាចំណាយពន្ធលើប្រាក់ចំណេញបានថយចុះ ៨.១១៩.០៥៦.០០០រៀល ស្មើនឹង ៧៥,៦៧% ក៏ដោយ។

៦-ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ដល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ

ការអូសបន្លាយនៃសង្គ្រាមរវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន ព្រមទាំងស្ថានភាពមិនប្រាកដប្រជាដែលនយោបាយសកល នៅតែបន្តធ្វើឱ្យប៉ះពាល់ដល់ការរីកចម្រើននៃសេដ្ឋកិច្ចពិភពលោកទាំងមូល និងនៅក្នុងតំបន់ផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា រ.ទ.ស.ភ នៅតែបន្តប្រតិបត្តិការប្រចាំថ្ងៃ និងនៅតែមានផលចំណេញ ក្នុងត្រីមាសទី១ ឆ្នាំ២០២៥។ ការបន្តរក្សាបាននូវផលចំណេញនេះដោយសារចំណូលពីការលក់នៅតែមានកំណើនពីមួយត្រីមាសទៅមួយត្រីមាសដែលមានកត្តាគាំទ្រដូចខាងក្រោម៖

- ការបង្កើនចំនួនអតិថិជន៖ ដើម្បីទទួលបាននូវចំណូលពីការលក់ទឹកស្អាត រ.ទ.ស.ភ. បានបង្កើនចំនួនអតិថិជនរបស់ខ្លួន ដោយពង្រីកផ្ទៃសេវាផ្គត់ផ្គង់ទឹកស្អាតទៅតំបន់ដែលពុំទាន់មានការផ្គត់ផ្គង់ទឹកស្អាត ដូចជាការបន្តបំពេញផ្ទៃសេវាឱ្យបាន ១០០% នៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញរាជធានីភ្នំពេញ ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច។

- ការបង្កើនថ្លៃលក់ទឹកមធ្យម៖ ការស្វែងរកអតិថិជន ប្រភេទអាជីវកម្ម-ឧស្សាហកម្ម ធ្វើឱ្យថ្លៃលក់ទឹកមធ្យមរបស់ រ.ទ.ស.ភ កើនឡើងដោយសារតែថ្លៃប្រើប្រាស់ទឹករបស់អតិថិជនប្រភេទនេះ មានកម្រិតខ្ពស់ជាងអតិថិជនប្រភេទផ្សេងទៀត។

- ការគ្រប់គ្រងលើការចំណាយប្រតិបត្តិការ៖ រ.ទ.ស.ភ ធ្វើការគ្រប់គ្រងលើការចំណាយ ជាពិសេសការចំណាយលើការប្រើប្រាស់ថាមពលអគ្គិសនី វត្ថុធាតុដើម ដែលជាចំណាយដ៏ធំ ក្នុងដំណើរការផលិតទឹកស្អាត តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ ដូចជារៀបចំសេរីសម្រាប់ការប្រើប្រាស់ម៉ាស៊ីនបូមទឹកដែលអាចប្រែប្រួលទៅតាមសម្ពាធទឹក ក៏ដូចជាការចាត់ចែងការប្រើប្រាស់នូវវត្ថុធាតុដើមក្នុងការផលិតទឹកប្រកបដោយប្រសិទ្ធភាព និងសន្សំសំចៃខ្ពស់។

ចំពោះការចំណាយដំណើរការសហគ្រាស រ.ទ.ស.ភ ក៏បានខិតខំកាត់បន្ថយនូវការចំណាយដែលមិនចាំបាច់ ដូចជាចំណាយរដ្ឋបាលទូទៅ ចំណាយលើការជួសជុលថែទាំទូទៅ ដែលអង្គភាពបានយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យ និងថែទាំឧបករណ៍បរិក្ខារប្រើប្រាស់ជាប្រចាំ ដើម្បីធានាបានគុណភាពប្រើប្រាស់ និងកាត់បន្ថយការចំណាយជួសជុលនានា។

ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង (ត)

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

៦-ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ (ត)

- ការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវដំណើរការកិច្ចលទ្ធកម្ម៖ រ.ទ.ស.ភ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់បញ្ញត្តិ និងគោលការណ៍ណែនាំផ្សេងៗសម្រាប់ដំណើរការកិច្ចលទ្ធកម្មក្នុងការទិញសម្ភារៈ បរិក្ខារ និងវត្ថុធាតុដើម ដែលដំណើរការនេះឆ្លុះបញ្ចាំងឱ្យឃើញពីតម្លាភាព និងការប្រកួតប្រជែងថ្លៃទំនិញនៅលើទីផ្សារ ដែលជាហេតុធ្វើឱ្យ រ.ទ.ស.ភ ទទួលបានការទិញទំនិញមានតម្លៃសមរម្យ គុណភាពអាចទទួលយកបាន។

- ការគ្រប់គ្រងសាច់ប្រាក់៖ អត្រាទារប្រាក់ដែលមានកម្រិតខ្ពស់ ៩៩,៩០% បានធ្វើឱ្យ រ.ទ.ស.ភ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងសាច់ប្រាក់ដោយទទួលបាននូវប្រសិទ្ធភាពខ្ពស់។ ក្នុងការគ្រប់គ្រង រ.ទ.ស.ភ បានរក្សាទុកនូវសាច់ប្រាក់សម្រាប់ប្រើប្រាស់ជាទុនបង្វិលក្នុងរយៈពេល ២ទៅ៣ខែ ឯសាច់ប្រាក់ដែលទំនេរពុំមានតម្រូវការប្រើប្រាស់ រ.ទ.ស.ភ បានធ្វើការវិនិយោគរយៈពេលខ្លី ដោយដាក់ប្រាក់បញ្ញើមានកាលកំណត់រយៈពេលខ្លីនៅធនាគារពាណិជ្ជ ជាមួយនឹងការទទួលបាននូវអត្រាការប្រាក់ខ្ពស់ ប៉ុន្តែ រ.ទ.ស.ភ ក៏បានធ្វើការប្តឹងថ្លៃពីហានិភ័យ និងផលចំណេញពីអត្រាការប្រាក់ខ្ពស់នេះផងដែរ។

- ការជ្រើសរើសយកនូវអ្នកផ្តល់ហិរញ្ញប្បទានដែលផ្តល់អត្រាការប្រាក់ទាប៖ ដោយសារមានតម្រូវការប្រើប្រាស់ទឹកស្អាតកើនឡើងខ្ពស់ធ្វើឱ្យ រ.ទ.ស.ភ មានតម្រូវការហិរញ្ញប្បទានសម្រាប់គម្រោងវិនិយោគដូចជាការសាងសង់រោងចក្រផលិតទឹកស្អាត ការតបណ្តាញមេនាំទឹក និងបណ្តាញចែកចាយ។ រ.ទ.ស.ភ បានស្វែងរកដៃគូអភិវឌ្ឍន៍ជាតិដូចជា ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដើម្បីទទួលបាននូវហិរញ្ញប្បទាន ដែលមានអត្រាការប្រាក់ទាប។

- ស្ថានភាពសេដ្ឋកិច្ច៖ ស្ថានភាពសេដ្ឋកិច្ចសកល ក៏ដូចជានៅក្នុងតំបន់នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នៅមានភាពមិនទាន់ល្អប្រសើរ ជាពិសេសវិស័យអចលនទ្រព្យ និងវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាក៏មិនទាន់មានស្ថានភាពល្អប្រសើរ ប៉ុន្តែទោះជាស្ថានភាពសេដ្ឋកិច្ចសកលបានជះឥទ្ធិពលខ្លះក៏ដោយ រ.ទ.ស.ភ នៅតែខិតខំ និងរក្សាបាននូវថ្លៃលក់ទឹកមធ្យមល្អប្រសើរ ដែលធានាបាននូវចីរភាពហិរញ្ញវត្ថុរបស់ខ្លួន។

ខ- កត្តាសំខាន់ដែលប៉ះពាល់លើប្រាក់ចំណេញ

១- ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់

ផ្អែកលើតម្រូវការប្រើប្រាស់ទឹកស្អាតរបស់ប្រជាជន នៅក្នុងរាជធានីភ្នំពេញ ដោយសារការកំណើនរបស់ប្រជាជន និងការរីកលូតលាស់យ៉ាងឆាប់រហ័សនៃវិស័យសំណង់ និងការពង្រីកតំបន់ជុំវិញរាជធានីភ្នំពេញ រ.ទ.ស.ភ បានបន្តធ្វើការសាងសង់រោងចក្រផលិតទឹកស្អាតតាខ្មៅ ដែលមានសមត្ថភាពផលិត ៣០.០០០ម^៣/ថ្ងៃ គ្រោងនឹងបញ្ចប់នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ចំពោះរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី៣ ដែលមានសមត្ថភាពផលិត ១៩៥.០០០ម^៣/ថ្ងៃ គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៧។

២- ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម

ការប្រែប្រួលនៃថ្លៃវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត អាចប៉ះពាល់ដល់ថ្លៃដើមផលិត ប៉ុន្តែមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ដោយសារការចំណាយនេះមានអត្រាមិនលើសពី១០% នៃចំណាយប្រតិបត្តិការ។ ទោះជាយ៉ាងណា ក៏ដោយ រ.ទ.ស.ភ ក៏បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវនីតិវិធីលទ្ធកម្ម ដើម្បីធានាថ្លៃវត្ថុធាតុដើមសមស្របទៅតាមតម្លៃលើទីផ្សារ ជាក់ស្តែង ហើយនីតិវិធីនេះ ក៏ផ្តល់លទ្ធភាពសម្រាប់ រ.ទ.ស.ភ ទទួលបាននូវតម្លៃប្រកួតប្រជែងដែលមានតម្លៃទាប។

៣- ការវិភាគលើពន្ធ

រ.ទ.ស.ភ. ស្ថិតក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ដូចនេះ រ.ទ.ស.ភ មានកាតព្វកិច្ចត្រូវបង់ពន្ធអាករទៅតាមច្បាប់ និងបញ្ញត្តិជាធរមាន។ រ.ទ.ស.ភ មានកាតព្វកិច្ចបង់ពន្ធអាករ ទៅតាមរបបស្វ័យប្រកាស និងជាសហគ្រាសជាប់ពន្ធធំ ដែលកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ។

៤- ការវិភាគលើធាតុដែលខុសពីធម្មតា និងធាតុវិសាមញ្ញ

នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នេះ គណៈគ្រប់គ្រងយល់ថា រ.ទ.ស.ភ ពុំមានធាតុដែលខុសពីធម្មតា និងវិសាមញ្ញនោះទេ។

ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង (ត)

គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

ចំណូលសំខាន់របស់ រ.ទ.ស.ភ គឺចំណូលពីការលក់ (ចំណូលលក់ទឹក និងភ្ជាប់បណ្តាញ) ដែលជាតម្រូវការចាំបាច់របស់ប្រជាជននៅក្នុងរាជធានីភ្នំពេញ។ ចំណូលនេះបានចូលរួមចំណែកប្រមាណ ៩១,៩៣% នៃចំណូលសរុបនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ដោយសារតែ រ.ទ.ស.ភ ជាអ្នកផ្គត់ផ្គង់ផ្ទាល់មុខនៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញរាជធានីភ្នំពេញ។ ប្រាក់ចំណូលនេះអាចមានការកើនឡើង អាស្រ័យទៅតាមកំណើននៃចំនួនប្រជាពលរដ្ឋដែលរស់នៅ ក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញរាជធានីភ្នំពេញ។

ឃ- ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ

ឃ.១- ផលប៉ះពាល់នៃអត្រាប្តូរប្រាក់

រ.ទ.ស.ភ បានកត់ត្រាបញ្ជីគណនេយ្យដោយប្រើប្រាស់រូបិយប័ណ្ណគោល គឺ“ប្រាក់រៀល”។ ប្រតិបត្តិការជាប្រចាំប័ណ្ណបរទេសត្រូវបានប្តូរទៅជាប្រាក់រៀលតាមអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និងខាតដែលបណ្តាលមកពីការទូទាត់ប្រតិបត្តិការបែបនេះ ការប្តូរទ្រព្យសកម្ម និងបំណុលរូបិយប័ណ្ណបរទេសត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផលសម្រេច។ ដោយឡែកចំពោះការទូទាត់ថ្លៃទំនិញរបស់ រ.ទ.ស.ភ ភាគច្រើនធ្វើឡើងដោយប្រាក់រៀលដូចនេះពុំមានផលប៉ះពាល់ខ្លាំងដោយអត្រាប្តូរប្រាក់នោះទេ។

ឃ.២- ផលប៉ះពាល់នៃអត្រាការប្រាក់

ឃ.២.១- ផលប៉ះពាល់នៃអត្រាការប្រាក់លើចំណូលការប្រាក់

ដោយសារនៅប្រទេសកម្ពុជាពុំមានទីផ្សាររូបិយប័ណ្ណ រ.ទ.ស.ភ មានលទ្ធភាពត្រឹមតែវិនិយោគរយៈពេលខ្លីលើការដាក់ប្រាក់បញ្ញើមានកាលកំណត់រយៈពេល ៩ខែ ទៅ១២ខែ នៅធនាគារពាណិជ្ជក្នុងស្រុកតែប៉ុណ្ណោះ។

ឃ.២.២- ផលប៉ះពាល់នៃអត្រាការប្រាក់លើចំណាយការប្រាក់

រ.ទ.ស.ភ មានប្រភពហិរញ្ញប្បទានពីរ ដែលមានអត្រាការប្រាក់ថេរ និងប្រែប្រួល។ ហិរញ្ញប្បទានដែលមានអត្រាការប្រាក់ថេរមាន ហិរញ្ញប្បទានដែលទទួលបានតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានកម្រិតអត្រា១,៦៥% និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) មានកម្រិតអត្រា០,៦៦% ក្នុងមួយឆ្នាំ។

ហិរញ្ញប្បទានដែលមានអត្រាការប្រាក់ប្រែប្រួលមាន ហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) នៅអត្រា EURIBOR ៦ខែ ដក១,៣៥ពិន្ទុ។ តែអត្រានេះមិនឱ្យទាបជាង០,២៥% និងមិនខ្ពស់ជាង៥,២១% ក្នុងឆ្នាំនោះទេ។

ឃ.៣- ផលប៉ះពាល់នៃថ្លៃទំនិញ

តាមរយៈដំណើរការកិច្ចលទ្ធកម្មរបស់ រ.ទ.ស.ភ ដែលអនុលោមទៅតាមច្បាប់ និង បញ្ញត្តិជាធរមាន រួមផ្សំនឹងគោលការណ៍ណែនាំផ្សេងៗ ដែលតម្រូវឱ្យ រ.ទ.ស.ភ ធ្វើកិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់សម្ភារ និងវត្ថុធាតុដើមទៅតាមតម្លៃប្រកួតប្រជែងឬតម្លៃចរចាធម្មតា។ ការអូសបន្លាយនៃសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានធ្វើឱ្យតម្លៃសម្ភារវត្ថុធាតុដើមនៅលើទីផ្សារក្នុងស្រុក និងក្រៅស្រុកមានការកើនឡើងដោយសារ ការកើនឡើងនៃតម្លៃសម្ភារ និងវត្ថុធាតុដើម ក៏បានជះឥទ្ធិពលដល់ចំណាយវិនិយោគនិងចំណាយដំណើរការរបស់ រ.ទ.ស.ភ ផងដែរ។ ប៉ុន្តែទោះបីជាមានការកើនឡើងនៃតម្លៃសម្ភារ និងវត្ថុធាតុដើមដូចនេះក្តីក៏គណៈគ្រប់គ្រងបានគិតគូរយ៉ាងហ្មត់ចត់លើផែនការ និង តម្រូវការសម្ភារ បរិក្ខារ វត្ថុធាតុដើម ដើម្បីធានាឱ្យការប្រើប្រាស់បានទាន់ពេល និងមានតម្លៃសមរម្យ ដោយអនុវត្តតាមច្បាប់លទ្ធកម្មសាធារណៈជាធរមាន។

ង- ផលប៉ះពាល់នៃអតិផរណា

រ.ទ.ស.ភ បានរក្សានូវថ្លៃលក់ទឹកថេរមិនប្រែប្រួលចាប់តាំងពីឆ្នាំ២០០១ រហូតដល់ឆ្នាំ២០១៩។ ដើម្បីធ្វើការកែសម្រួលទៅ តាមការប្រែប្រួលនៃអតិផរណា យើងបានធ្វើការកែសម្រួលនូវថ្លៃលក់ទឹកស្អាតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដល់បច្ចុប្បន្ន ហើយនៅតែរក្សាបាននូវចីរភាពហិរញ្ញវត្ថុបានយ៉ាងល្អប្រសើរ។

ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង (ត)

ច- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រដ្ឋាភិបាល

ធុរកិច្ចរបស់ រ.ទ.ស.ភ ទទួលបានជោគជ័យពីគោលនយោបាយមួយចំនួន ដែលកំណត់ដោយរាជរដ្ឋាភិបាលដូចជា៖

- ការពង្រីកផ្ទៃសេវា៖ ការពង្រីកផ្ទៃសេវាបន្ថែមដើម្បីផ្គត់ផ្គង់ទឹកស្អាត ត្រូវបានរឹតត្បិតដោយបេសកកម្មរបស់ រ.ទ.ស.ភ ដែលអនុញ្ញាតឱ្យផលិត និងចែកចាយទឹកសម្រាប់ការប្រើប្រាស់របស់សាធារណជននៅក្នុងរាជធានីភ្នំពេញ តែប៉ុណ្ណោះ ការរឹតត្បិតនេះត្រូវបានកំណត់ដោយអនុក្រឹត្យលេខ៥២អនក្រ.បក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ១៩៩៦ ស្តីពីការបង្កើត រ.ទ.ស.ភ។
- ការពង្រីករាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលមានគោលនយោបាយពង្រីករាជធានីភ្នំពេញ ដោយបញ្ចូលឃុំ បន្ថែម ចំនួន២០ឃុំទៀត ទៅក្នុងដែនដីរដ្ឋបាលរាជធានីភ្នំពេញ ដែលធ្វើឱ្យផ្ទៃសេវាផ្គត់ផ្គង់ទឹកស្អាតរបស់ រ.ទ.ស.ភ ត្រូវពង្រីកបន្ថែមដែរ។
- គោលនយោបាយពន្ធលើអចលនទ្រព្យ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដាក់ឱ្យអនុវត្តនូវប្រកាសលេខ ៤៩៣សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពី "ការប្រមូលពន្ធលើអចលនទ្រព្យ" ។ អចលនទ្រព្យ របស់ រ.ទ.ស.ភ គឺសម្រាប់បម្រើឱ្យប្រព័ន្ធផលិតកម្មទឹកស្អាត ដែលអចលនទ្រព្យប្រភេទនេះ ត្រូវបានលើកលែងពន្ធ តាមរយៈសេចក្តីជូនដំណឹងលេខ០០៦សហវ. អពជ. ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ផ្នែកទី៥: ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់ការការវិនិយោគិន

ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពុំមានព័ត៌មានចាំបាច់ផ្សេងៗត្រូវបង្ហាញទេ។


ហត្ថលេខាអភិបាល
របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ថ្ងៃ ២២ ខែ កញ្ញា ឆ្នាំ ២០២៤ ខែ សីហា ឆ្នាំ ២០២៤ សប្តាស័ក ព.ស.២៥៦៨
រាជធានីភ្នំពេញ, ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២៤
បានអាន និងឯកភាព



ហត្ថលេខា
ឯក សុខាចារ្យ
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃ ២២ ខែ កញ្ញា ឆ្នាំ ២០២៤ ខែ សីហា ឆ្នាំ ២០២៤ សប្តាស័ក ព.ស.២៥៦៨
រាជធានីភ្នំពេញ, ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២៤
បានអាន និងឯកភាព



ហត្ថលេខា
ឯក សុខាចារ្យ
អភិបាល

ឧបសម្ព័ន្ធ ១

ព័ត៌មានហិរញ្ញវត្ថុបន្លោះពេលបង្រួញ
សម្រាប់រយៈពេលបីខែ បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ
សម្រាប់រយៈពេលបីខែ បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ ដែលភ្ជាប់មកជាមួយ គឺជាការប្រែសម្រួលជាភាសាខ្មែរ ពីរបាយការណ៍ជាភាសាអង់គ្លេស។ ក្នុងករណីមានភាពមិនស្របគ្នារវាងភាសាទាំងពីរ ឯកសារអង់គ្លេស ត្រូវបានយកជាគោល។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

មាតិកា

ទំព័រ

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

១

របាយការណ៍នៃការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ

២

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញ

៣ - ៤

របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបង្រួញ

៥

របាយការណ៍បម្រែបម្រួលមូលធនបង្រួញ

៦

របាយការណ៍លំហូរសាច់ប្រាក់បង្រួញ

៧ - ៨

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ

៩ - ២២


រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញដែលបានភ្ជាប់មកជាមួយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (“រ.ទ.ស.ភ”) នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និង ចំណូលពេញលេញផ្សេងៗបង្រួញ របាយការណ៍បម្រែបម្រួលមូលធនបង្រួញ និងរបាយការណ៍លំហូរសាច់ប្រាក់បង្រួញ សម្រាប់រយៈពេលបីខែ ដែលបានបញ្ចប់ និងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ (ត្រូវបានគេស្គាល់ផងដែរ ថាជា “ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ”) បានរៀបចំឡើងត្រឹមត្រូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ អនុលោមតាម ស្តង់ដាគណនេយ្យអន្តរជាតិកម្ពុជា លេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល ។

ចុះហត្ថលេខាជំនួសក្រុមប្រឹក្សាភិបាល ៖


ឡុង នារ៉ូ
អគ្គនាយក


ប៊ុន ប៊ុនធី
អគ្គនាយករងទទួលបន្ទុកហិរញ្ញកិច្ច


ឯក សុខា
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃ **ចន្ទ ៤ កោច** ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
រាជធានីភ្នំពេញ ថ្ងៃទី **១៤** ខែកក្កដា ឆ្នាំ២០២៥

**របាយការណ៍នៃការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
ជូនចំពោះភាគហ៊ុនិករបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)
(លេខ Co. ០៨៣៩ Et/២០១២)**

សេចក្តីផ្តើម

យើងខ្ញុំបានធ្វើការត្រួតពិនិត្យរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញដែលបានភ្ជាប់មកជាមួយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (“រ.ទ.ស.ភ”) នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបង្រួញ របាយការណ៍បម្រែបម្រួលមូលធនបង្រួញ និងរបាយការណ៍លំហូរសាច់ប្រាក់បង្រួញ សម្រាប់រយៈពេលបីខែដែលបានបញ្ចប់ និងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ (ត្រូវបានគេស្គាល់ ផងដែរថាជា “ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ”)។ ក្រុមប្រឹក្សាភិបាលរបស់ រ.ទ.ស.ភ ជាអ្នកទទួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញនូវព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញនេះ។ ទំនួលខុសត្រូវរបស់យើងខ្ញុំ គឺធ្វើការសន្និដ្ឋានទៅលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញដោយផ្អែកលើការត្រួតពិនិត្យរបស់យើងខ្ញុំ។

វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំបានធ្វើការត្រួតពិនិត្យ ដោយអនុលោមតាម ស្តង់ដារអន្តរជាតិលើកិច្ចព្រមព្រៀងការត្រួតពិនិត្យលេខ ២៤១០ ស្តីពី ការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុចន្លោះពេល ដែលធ្វើឡើងដោយសវនករឯករាជ្យរបស់ក្រុមហ៊ុន។ ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេល រួមមានការចោទសួរឬគ្រឿងដែលទទួលខុសត្រូវលើកិច្ចការហិរញ្ញវត្ថុ និងគណនេយ្យ ព្រមទាំងការអនុវត្តនូវការវិភាគ និងនីតិវិធីក្នុងការត្រួតពិនិត្យផ្សេងៗ។ ការត្រួតពិនិត្យមានវិសាលភាពតិចជាងការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ហើយជាលទ្ធផលមិនអាចឱ្យយើងខ្ញុំផ្តល់អំណះអំណាងថាយើងខ្ញុំ បានដឹងនូវរាល់បញ្ហាសំខាន់ៗដែលអាចនឹងកំណត់បានក្នុងពេលធ្វើសវនកម្ម។ ដូច្នេះយើងខ្ញុំមិនបញ្ចេញមតិយោបល់សវនកម្មនោះទេ។

សេចក្តីសន្និដ្ឋាន

យោងតាមការត្រួតពិនិត្យរបស់យើងខ្ញុំ មិនមានបញ្ហាណាមួយដែលធ្វើអោយយើងខ្ញុំជឿជាក់ថា ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញរបស់សម្ព័ន្ធ និងក្រុមហ៊ុនដែលបានភ្ជាប់មកជាមួយនេះ មិនបានរៀបចំឡើងត្រឹមត្រូវ គ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ អនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជា លេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនោះទេ។

 
ប៊ី ឌី អូ (ខេមបូឌា) លីមីតធីត

ថ្ងៃចន្ទ ៤ រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបច្ចេកទេស
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម ៣១ មីនា ២០២៥ ពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤ ពាន់រៀល
ទ្រព្យសកម្ម			
ទ្រព្យសកម្មរយៈពេលវែង			
ទ្រព្យសម្បត្តិ រោងចក្រ និង បរិក្ខារ	៤	២.៩៣៦.០៤៨.៨១៨	២.៩៣៩.៦៦៤.៤២៦
ទ្រព្យអរូបី		៩.០២៦.៨៤២	៩.០៨០.៥០៧
		<u>២.៩៤៥.០៧៥.៦៦០</u>	<u>២.៩៤៨.៧៤៤.៩៣៣</u>
ទ្រព្យសកម្មរយៈពេលខ្លី			
សន្និធិ		១១៥.៤៥៣.៣៤៩	១៤៤.២៣៥.៧៧០
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ		១១០.១០៣.៧២៤	២៧.៥៣៧.៩២៧
កិច្ចសន្យាទ្រព្យសកម្ម	១០	២៦.៤៣៧.៤២៤	៣៧.៥៨៦.១៩០
ឥណទានផ្តល់ឱ្យបុគ្គលិក		៣.៧០៦.៥៨១	៣.៨៩៤.៥៨៩
ការវិនិយោគរយៈពេលខ្លី	៥	៩៥.២៨៣.០៧៥	៩៤.៩៦១.៣៦០
ទ្រព្យសកម្មពន្ធដារ		៧.៧៨៧.៩៧៣	៣.៧៩៧.៨៤៦
សមតុល្យសាច់ប្រាក់ និងធនាគារ		១៨.៦៨៩.៩០០	១៨.៤០៦.៦៦៦
		<u>៣៧៧.៤៦២.០២៦</u>	<u>៣៣០.៤២០.៣៤៨</u>
ទ្រព្យសកម្មសរុប		<u>៣.៣២២.៥៣៧.៦៨៦</u>	<u>៣.២៧៩.១៦៥.២៨១</u>
មូលធន និងបំណុល			
មូលធន			
ដើមទុន		៦២០.៧៥៩.១០៧	៦២០.៧៥៩.១០៧
ទុនបម្រុង	៦	៧១៣.២៣៦.១៥៧	៧១៣.២៣៦.១៥៧
ចំណេញរក្សាទុក		៥៥.៩២៩.៣៤៤	៣១.០៧៧.៣៤៩
មូលធនសរុប		<u>១.៣៨៩.៩២៤.៦០៨</u>	<u>១.៣៦៥.០៧២.៦១៣</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញ
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ (ត)

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម ៣១ មីនា ២០២៥ ពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤ ពាន់រៀល
បំណុល			
បំណុលរយៈពេលវែង			
ប្រាក់កម្ចី	៧	៤៤៤.៦៣៣.៤៣១	៤៤៣.៧២៧.០៩៩
ជំនួយធនាគារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ	៨	៧២.១២៣.៤៨៤	៧២.៦២៥.៩៦១
បំណុលធនាគារ		១០៦.០១២.៩៥៩	១០៥.១៤៦.៨៦១
គណនីត្រូវបង់ផ្សេងៗ	៩	៩០.៣៦៩.៦៩៧	៨៨.៩៩០.៥៦៦
		<u>៧១៣.១៣៩.៥៧១</u>	<u>៧១០.៤៩០.៤៨៧</u>
បំណុលរយៈពេលខ្លី			
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗ	៩	២០៧.៧៥៦.៣៦១	២១៣.២២៤.២២៥
ប្រាក់កម្ចី	៧	១.០០៨.៤១៥.៦៨៤	៩៨៦.៨៩២.២៨៣
កិច្ចសន្យាបំណុល	១០	៣.៣០១.៤៦២	៣.៥២៥.៦៧៣
		<u>១.២១៩.៤៧៣.៥០៧</u>	<u>១.២០៣.៦៤២.១៨១</u>
បំណុលសរុប		<u>១.៩៣២.៦១៣.០៧៨</u>	<u>១.៩១៤.០៩២.៦៦៨</u>
មូលធន និងបំណុលសរុប		<u>៣.៣២២.៥៣៧.៦៨៦</u>	<u>៣.២៧៩.១៦៥.២៨១</u>

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញ គួរតែអានជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងកំណត់សម្គាល់ពន្យល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបន្ថែម
សម្រាប់រយៈពេលបីខែបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបីខែ	
		៣១ មីនា ២០២៥ ^(១) ពាន់រៀល	៣១ មីនា ២០២៤ ^(២) ពាន់រៀល
ចំណូល៖			
ចំណូលពីការលក់	១១	៧៥.៩៦២.៥១៧	៩៤.៦៦៣.២៥២
កម្រៃពីការសាងសង់		៣.០៩៣.៤០១	២.១៩៤.៨២៧
ចំណេញពីការបកប្រែរូបិយប័ណ្ណបរទេស - សុទ្ធ		៣.៣៧០	១.០៥០.៦៧០
ចំណូលផ្សេងៗ		៣.៥៦៦.៩៥៣	៨.៩០២.៧៦៤
		<u>៨២.៦២៦.២៤១</u>	<u>១០៦.៨១១.៥១៣</u>
ចំណាយ៖			
ចំណាយរំលស់ទ្រព្យសកម្មរូបី និងទ្រព្យអរូបី		(១៥.១១០.៨៨៨)	(១៤.៧៦៥.០៣១)
ចំណាយថ្លៃភ្លើង		(១១.២៩៧.៤២៣)	(១២.៤០៩.០១៨)
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធផ្សេងៗ		(១៩.៤៤៥.៤៨៧)	(១៩.៨៤៦.៤៥៤)
ចំណាយវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត		(៣.៩២៣.៧០៥)	(៤.២៤៤.៩៩៧)
ចំណាយវត្ថុធាតុដើមសម្រាប់តភ្ជាប់បណ្តាញទៅតាមគេហដ្ឋាន		(១.៤៣៤.២២១)	(១.៣៩០.២០៧)
ចំណាយជួសជុល និងថែទាំ		(៣.០៦៥.៣៩៧)	(៣.៨២០.៦៣៩)
ចំណាយសេវាសាងសង់		(២.៤៩៦.២២៦)	(១.៨២៦.៣៦២)
ការប្រែត្រលប់នៃការថយចុះតម្លៃលើឥណទានផ្តល់ឱ្យបុគ្គលិក		-	២៦០.៨៧៤
ចំណាយប្រតិបត្តិការផ្សេងៗ		(១.៧៤៨.៦៨៦)	(៣.៥៥១.៦៦៩)
		<u>(៥៨.៥២២.០៣៣)</u>	<u>(៦១.៥៥៣.៥០៣)</u>
ចំណេញប្រតិបត្តិការ		២៤.១០៤.២០៨	៤៥.២៥៨.០១០
ចំណូលហិរញ្ញវត្ថុ	១២	៩.៦៣៣.៨៨៧	១៩.៤៤៤.៩៥៤
ចំណាយហិរញ្ញវត្ថុ	១២	(៦.២៧៦.២៤៦)	(១.៨៤១.៦២៥)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ		២៧.៤៦១.៨៤៩	៦២.៨៦១.៣៣៩
ចំណាយពន្ធ	១៣	(២.៦០៩.៨៥៤)	(១០.៧២៨.៩១០)
ចំណេញក្នុងការិយបរិច្ឆេទ		២៤.៨៥១.៩៩៥	៥២.០៣២.៤២៩
ចំណូលពេញលេញផ្សេងៗសរុបបន្ទាប់ពីគិតពន្ធច		-	-
ចំណូលពេញលេញសរុបក្នុងការិយបរិច្ឆេទ		២៤.៨៥១.៩៩៥	៥២.០៣២.៤២៩
ចំណេញក្នុងមួយភាគហ៊ុនដែលជាកម្មសិទ្ធិរបស់ភាគហ៊ុនិក៖			
ក្នុងមួយភាគហ៊ុនគោល (រៀល)	១៤	២៨៥,៧៤	៥៩៨,៩៥
ក្នុងមួយភាគហ៊ុនថយចុះ (រៀល)	១៤	២៨៥,៧៤	៥៩៨,៩៥

កំណត់សម្គាល់៖

(១) របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបន្ថែម ត្រូវបានរៀបចំឡើងវិញដោយយោងទៅតាមការណែនាំហិរញ្ញវត្ថុដែលបានធ្វើសវនកម្មសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងកំណត់សម្គាល់ពន្យល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

(២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទបានត្រួតពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្មទេ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍បម្រែបម្រួលមូលធនបង្រួញ
សម្រាប់រយៈពេលបីខែបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

	កំណត់ សម្គាល់	ដើមទុន ពាន់រៀល	ទុនបម្រុង ពាន់រៀល	ចំណេញរក្សាទុក ពាន់រៀល	សរុប ពាន់រៀល
មិនបានធ្វើសវនកម្ម					
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥		៦២០.៧៥៩.១០៧	៧១៣.២៣៦.១៥៧	៣១.០៧៧.៣៤៩	១.៣៦៤.០៧២.៦១៣
ចំណេញក្នុងការិយបរិច្ឆេទ តំណាងឱ្យចំណូល ពេញលេញសរុប		-	-	២៤.៨៥១.៩៩៥	២៤.៨៥១.៩៩៥
សមតុល្យនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ^(១)		៦២០.៧៥៩.១០៧	៧១៣.២៣៦.១៥៧	៥៥.៩២៩.៣៤៤	១.៣៨៩.៩៥៤.៦០៨
មិនបានធ្វើសវនកម្ម					
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤		៦២០.៧៥៩.១០៧	៦៤៧.១៤៨.៧៨២	១២៦.៦០៩.៥៨២	១.៣៩៤.៥១៧.៤៧១
ចំណេញក្នុងការិយបរិច្ឆេទ តំណាងឱ្យចំណូល ពេញលេញសរុប		-	-	៥២.០៩២.៤២៩	៥២.០៩២.៤២៩
ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន					
ការផ្ទេរទៅទុនបម្រុង	៦	-	១២២.០៤៣.៦២០	(១២២.០៤៣.៦២០)	-
ភាគលាភ		-	-	(៤.៥៦៥.៩៦២)	(៤.៥៦៥.៩៦២)
សរុបប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន		-	១២២.០៤៣.៦២០	(១២៦.៦០៩.៥៨២)	(៤.៥៦៥.៩៦២)
សមតុល្យនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ^(២)		៦២០.៧៥៩.១០៧	៧៦៩.១៩២.៤០២	៥២.០៩២.៤២៩	១.៤៤២.០៤៣.៩៣៨

កំណត់សម្គាល់៖

(១) របាយការណ៍បម្រែបម្រួលមូលធនបង្រួញ ត្រូវបានរៀបចំឡើងវិញដោយយកចិត្តទុកដាក់លើរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងកំណត់សម្គាល់ពន្យល់ ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

(២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទបានត្រួតពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្មទេ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់ប្រចាំឆ្នាំ
សម្រាប់រយៈពេលបីខែបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបីខែ	
		៣១ មីនា ២០២៥ ^(១)	៣១ មីនា ២០២៤ ^(២)
		ពាន់រៀល	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ			
ចំណេញមុនបង់ពន្ធ		២៧.៤៦១.៨៤៩	៦២.៨២១.៣៣៩
និយ័តកម្ម៖			
រំលស់ទ្រព្យអរូបី		២៩៣.៣៣២	៤២១.៥៧៣
រំលស់ជំនួយពន្យារពីរឆ្នាំកំណត់ និងជំនួយផ្សេងៗ	៨	(៥០២.៤៧៧)	(៥០២.៤៧៧)
រំលស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	១៤.៨១៧.៥៥៦	១៤.៣៤៣.៤៦០
ចំណូលហិរញ្ញវត្ថុ	១២	(៩.៦៣៣.៨៨៧)	(១៩.៤៤៤.៩៥៤)
ចំណាយហិរញ្ញវត្ថុ	១២	៦.២៧៦.២៤៦	១.៨៤១.៦២៥
ការលុបចេញពីបញ្ជីនៃទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	៣១១.៦២៤	២៨៤.៣០៧
ការប្រែប្រួលនៃការថយចុះតម្លៃលើឥណទានផ្តល់ឱ្យបុគ្គលិក		-	(២៦០.៨៧៤)
ចំណូលប្រតិបត្តិការមុនបម្រែបម្រួលដើមទុនបង្វិល		៣៩.០២៤.២៤៣	៥៩.៥០៣.៩៩៨
បម្រែបម្រួលដើមទុនបង្វិល៖			
សន្និធិ		២៨.៧៨២.៤២១	២៨.០៥៨.៧៣៨
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ		(៨២.២៨៨.៣១១)	(២០.០៤៥.៥៥៩)
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗ		៣៩.០៤២.០១៨	១១.៦៣៩.៧១២
កិច្ចសន្យាទ្រព្យសកម្ម		១១.១៤៨.៧៦៦	(១១.០៩៥.៣៣៨)
កិច្ចសន្យាបំណុល		(២២៤.២១១)	១.៣២៤.៧៣០
សាច់ប្រាក់បានមកពីប្រតិបត្តិការ		៣៥.៤៨៤.៩២៦	៦៩.៣៨៦.២៨១
ពន្ធលើប្រាក់ចំណូលបានបង់		(៥.៧៣៣.៨៨៣)	(២០.១១៥.៤១២)
សាច់ប្រាក់សុទ្ធបានមកពីសកម្មភាពប្រតិបត្តិការ		២៩.៧៥១.០៤៣	៤៩.២៧០.៨៦៩

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់បង្រួញ
សម្រាប់រយៈពេលបីខែបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ (ត)

	កំណត់ សម្គាល់	មិនបានធ្វើសវកម្ម សម្រាប់រយៈពេលបីខែ	
		៣១ មីនា ២០២៥ ^(១)	៣១ មីនា ២០២៤ ^(២)
		ពាន់រៀល	ពាន់រៀល
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពវិនិយោគ			
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងវិក្ការ	៤	(៥៤.០៧៤.៦៨៩)	(៨៩.២៩៨.៥៩៥)
ការទិញទ្រព្យអរូបី		(២៣៩.៦៦៧)	-
ការប្រាក់បានទទួល		៨៣០.១១៥	១.៩៨៩.១១៥
(ការដាក់ប្រាក់)/ការដកប្រាក់នៃការវិនិយោគរយៈពេលខ្លី		(៣២១.៧១៥)	៥.២៩០.១៩០
		<u>(៥៣.៨០៥.៩៥៦)</u>	<u>(៨២.០១៩.២៩០)</u>
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពហិរញ្ញប្បទាន			
ភាគលាភបានបង់		-	១២៩
សាច់ប្រាក់បានមកពីប្រាក់កម្ចី		៤១.៤៨៣.៥៥០	៤៤.៦៥៧.០៨៤
ការប្រាក់បានបង់		(១.៦៨០.៩៦១)	(១.៧៣៩.៩៣៣)
ការបង់សងប្រាក់កម្ចី		(១៥.៦៥២.៤៥០)	(១០.៩១៨.៨៧៣)
ប្រាក់ទទួលបានពីការទូទាត់ឥណទានផ្តល់ឱ្យបុគ្គលិក		១៨៨.០០៨	-
		<u>២៤.៣៣៨.១៤៧</u>	<u>៣១.៩៩៨.៤០៧</u>
កំណើន/(កំហុយ)សាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ		២៨៣.២៣៤	(៧៥០.០១៤)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើមការិយបរិច្ឆេទ		១៨.៤០៦.៦៦៦	១៥.៦៦០.២០០
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងការិយបរិច្ឆេទ		១៨.៦៨៩.៩០០	១៤.៩១០.១៨៦

កំណត់សម្គាល់៖

- (១) របាយការណ៍លំហូរសាច់ប្រាក់បង្រួញ គួរតែអានជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងកំណត់សម្គាល់ពន្យល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។
- (២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទបានត្រួតពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្មទេ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១. ព័ត៌មានអំពីរ.ទ.ស.ភ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហៅកាត់ថា (‘‘រ.ទ.ស.ភ’’) ស្ថិតក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (‘‘ក.ខ.វ.ប.ន’’) និងស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (‘‘ក.ស.ហ.វ.’’) ហើយមានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ។ រ.ទ.ស.ភ ត្រូវបានទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មថាជាសហគ្រាសសាធារណៈដែលមានលក្ខណៈ សេដ្ឋកិច្ច និងមានលេខចុះបញ្ជី Co.០៨៣៩ Et/២០១២ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២។

ការិយាល័យដែលបានចុះបញ្ជីរបស់ រ.ទ.ស.ភ គឺនៅអគារលេខ៤៥ ផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញនេះ ត្រូវបានបង្ហាញជាប្រាក់រៀលដែលជាប្រភេទរូបិយវត្ថុដែល រ.ទ.ស.ភ កំពុងប្រើប្រាស់ផងដែរ។

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ ត្រូវបានអនុម័តឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាល នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។

២. សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ រ.ទ.ស.ភ គឺការផលិត និងការចែកចាយទឹកស្អាតសម្រាប់ការប្រើប្រាស់ទូទៅរបស់ សាធារណជននៅរាជធានីភ្នំពេញ និងតំបន់ក្បែរដែលមានក្រុងតាខ្មៅ ខេត្តត្បូងឃ្មុំ និងទំនប់ម្លេចក្នុងខេត្តកំពត ព្រមទាំងផ្តល់សេវាផ្សេងៗ។ កម្មវត្ថុអាជីវកម្មរបស់ រ.ទ.ស.ភ គឺ៖

- វិនិយោគ កសាង ពង្រីក ដំណើរការជួសជុល និងថែទាំមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយ ទឹកស្អាត
- គ្រប់គ្រងបរិក្ខារដើម្បីបង្កើនផលិតកម្ម និងសេវាកម្ម និងធានាគុណភាពទឹកស្អាត ឆ្លើយតបទៅនឹងតម្រូវ ការប្រើប្រាស់
- ដំណើរការអាជីវកម្ម សេវាកម្ម និងការកិច្ចពាក់ព័ន្ធផ្សេងៗទៀតដែលទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាត ស្របតាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
- ធ្វើសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យា ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ក្នុងស្រុក និង ក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍន៍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និង
- ធានាឱ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុ ដោយផ្សារភ្ជាប់ជាមួយផល ប្រយោជន៍សាធារណៈ។

៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេល មិនត្រូវបានធ្វើសវនកម្ម និងត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារ គណនេយ្យអន្តរជាតិកម្ពុជា លេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។ ព័ត៌មានហិរញ្ញវត្ថុចន្លោះពេល នេះគួរតែត្រូវបានអានផ្ទុំជាមួយនឹង របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មសម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងកំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយ។

៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

កំណត់សម្គាល់ពន្យល់ ផ្តល់ការពន្យល់ពីព្រឹត្តិការណ៍ និងប្រតិបត្តិការសំខាន់ៗសម្រាប់ការស្វែងយល់ពីបម្រែបម្រួលនៃស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលអាជីវកម្មរបស់ រ.ទ.ស.ក ចាប់ពីចុងការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

គោលនយោបាយគណនេយ្យ និងវិធីសាស្ត្រនៃការគណនាដែលបានអនុវត្ត គឺសមស្របទៅនឹងគោលការណ៍ និងវិធីសាស្ត្រដែលបានអនុវត្ត នៅក្នុងការធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ លើកលែងតែការអនុវត្តនៃវិសោធនកម្ម ដូចខាងក្រោម៖

ថ្ងៃចូលជាធរមាន
១ មករា ២០២៥

វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ

វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ

វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ បានកែប្រែទៅជា៖

- បញ្ជាក់នៅពេលដែលរូបិយប័ណ្ណអាចប្តូរទៅជាប្រាក់ប័ណ្ណផ្សេងទៀត ហើយនៅពេលដែលវាមិនមែនរូបិយប័ណ្ណអាចផ្លាស់ប្តូរបាននៅពេលដែលអង្គភាពមួយអាចផ្លាស់ប្តូររូបិយប័ណ្ណនោះ ទៅជាប្រាក់ប័ណ្ណផ្សេងទៀតតាមរយៈទីផ្សារ ឬយន្តការផ្លាស់ប្តូរ ដែលបង្កើតសិទ្ធិ និងកាតព្វកិច្ចដែលអាចអនុវត្តបាន ដោយគ្មានការពន្យារពេលហួសហេតុនៅកាលបរិច្ឆេទវាស់វែង និងសម្រាប់គោលបំណងជាក់លាក់ រូបិយប័ណ្ណគឺមិនអាច ប្តូរទៅជាប្រាក់ប័ណ្ណផ្សេងទៀត ប្រសិនបើអង្គភាពណាមួយអាចទទួលបានត្រឹមតែចំនួនមិនសំខាន់រូបិយប័ណ្ណផ្សេងទៀត
- បញ្ជាក់អំពីរបៀប ដែលអង្គភាពកំណត់អត្រាប្តូរប្រាក់ដែលត្រូវអនុវត្តនៅពេលដែលរូបិយប័ណ្ណមិនអាចផ្លាស់ប្តូរបាន។ នៅពេលដែលរូបិយប័ណ្ណមិនអាចផ្លាស់ប្តូរបាននៅកាលបរិច្ឆេទវាស់វែងអង្គភាពមួយប៉ាន់ប្រមាណអត្រាប្តូរប្រាក់កន្លែងជាអត្រាដែលនឹងអនុវត្តចំពោះប្រតិបត្តិការ ដែលមានសណ្តាប់ធ្នាប់រវាងអ្នកចូលរួមទីផ្សារនៅកាលបរិច្ឆេទវាស់វែង ហើយដែលនឹងឆ្លុះបញ្ចាំងយ៉ាងស្មោះត្រង់ស្ថានភាពសេដ្ឋកិច្ចដែលកំពុងរីកចម្រើន និង
- ទាមទារឱ្យមានការលាតត្រដាងព័ត៌មានបន្ថែមនៅពេលដែលរូបិយប័ណ្ណមិនអាចប្តូរបាន។ ពេលណាដែលរូបិយប័ណ្ណមិនអាចផ្លាស់ប្តូរបាន អង្គភាពត្រូវលាតត្រដាងព័ត៌មានដែលអាចឱ្យអ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុដើម្បីវាយតម្លៃថា ការខ្វះខាតនៃការផ្លាស់ប្តូររូបិយប័ណ្ណប៉ះពាល់ដល់យ៉ាងណាវិញនឹងមានផលប៉ះពាល់លទ្ធផលហិរញ្ញវត្ថុ ស្ថានភាពហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់។

វិសោធនកម្មនេះមិនមានផលប៉ះពាល់ទៅលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញនៃ រ.ទ.ស.ក ទេ។

៣. មូលដ្ឋាននៃការរៀបចំ (ត)

ខាងក្រោមនេះ គឺជាវិសោធនកម្ម និងស្តង់ដាគណនេយ្យ ដែលបានចេញផ្សាយរួច ប៉ុន្តែ រ.ទ.ស.ភ ពុំទាន់បានអនុវត្តមុន៖

	ថ្ងៃចូលជាធរមាន
វិសោធនកម្មលើ ស.វ.ហ.អ.ក ៧ និង ស.វ.ហ.អ.ក ៩ ចំណាត់ថ្នាក់ និងការវាស់វែង ឧបករណ៍ហិរញ្ញវត្ថុ	១ មករា ២០២៦
ការកែលម្អប្រព័ន្ធថវិកាស្តង់ដាគណនេយ្យ ស.វ.ហ.អ.ក - ភាគ១១	១ មករា ២០២៦
វិសោធនកម្មលើ ស.វ.ហ.អ.ក ៩ និង ស.វ.ហ.អ.ក ៧ កិច្ចសន្យាដែលយោងទៅលើថាមពល អគ្គិសនីដែលពឹងផ្អែកលើធម្មជាតិ	១ មករា ២០២៦
ស.វ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ	១ មករា ២០២៧
ស.វ.ហ.អ.ក ១៩ ក្រុមហ៊ុនបុត្រសម្ព័ន្ធដោយគ្មានការទទួលខុសត្រូវសាធារណៈ៖ ការ លាតត្រដាង	១ មករា ២០២៧
វិសោធនកម្មលើ ស.វ.ហ.អ.ក ១០ និង ស.គ.អ.ក ២៨ ការលក់ ឬការចែកចាយនៃទ្រព្យ សកម្មរវាងវិនិយោគិន និងញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន	ពន្យារ

រ.ទ.ស.ភ កំពុងស្ថិតក្នុងដំណើរការធ្វើការវាយតម្លៃលើផលប៉ះពាល់ចម្បងពីការអនុវត្តវិសោធនកម្ម និងស្តង់ដាគណនេយ្យទាំងនេះ ដូច្នេះហើយក្រុមប្រឹក្សាភិបាលមិនទាន់មានជំហរក្នុងការសន្និដ្ឋានអំពីផលប៉ះពាល់ចម្បងលើលទ្ធផល និងស្ថានភាពហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ។

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តវិសោធនកម្ម និងស្តង់ដាគណនេយ្យ មានដូចខាងក្រោម៖

វិសោធនកម្មលើ ស.វ.ហ.អ.ក ៧ និង ស.វ.ហ.អ.ក ៩ ចំណាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ

វិសោធនកម្មបញ្ជាក់ពី៖

- តម្រូវការទាក់ទងនឹងកាលបរិច្ឆេទនៃការទទួលស្គាល់ និងការមិនទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដោយមានករណីលើកលែងសម្រាប់ការមិនទទួលស្គាល់បំណុលហិរញ្ញវត្ថុដែលបានទូទាត់តាមរយៈការផ្ទេរអេឡិចត្រូនិក
- តម្រូវការសម្រាប់ការវាយតម្លៃលក្ខណៈលំហូរសាច់ប្រាក់តាមកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ដោយមានការណែនាំបន្ថែមលើការវាយតម្លៃលក្ខណៈជាប់ពាក់ព័ន្ធ និង
- លក្ខណៈនៃប្រាក់កម្ចីដែលមិនមានជំនួយ និងឧបករណ៍ភ្ជាប់តាមកិច្ចសន្យា។

វិសោធនកម្មនេះក៏ណែនាំអំពីតម្រូវការបញ្ចេញព័ត៌មានបន្ថែម សម្រាប់ឧបករណ៍មូលធនដែលត្រូវបានចាត់ថ្នាក់ជា FVOCI និងសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានលក្ខណៈពាក់ព័ន្ធ។

៣. មូលដ្ឋាននៃការរៀបចំ (ត)

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តវិសោធនកម្ម និងស្តង់ដាគណនេយ្យមានដូចខាងក្រោម៖

ការកែលម្អប្រចាំឆ្នាំលើស្តង់ដាគណនេយ្យ ស.រ.ហ.អ.ក - ភាគ១១

ការកែលម្អប្រចាំឆ្នាំធ្វើវិសោធនកម្មលើស្តង់ដាដូចខាងក្រោម៖

- គណនេយ្យទប់ស្កាត់ហានិភ័យដោយការអនុវត្តលើកដំបូង (វិសោធនកម្មលើ ស.រ.ហ.អ.ក ១ ការអនុវត្តលើកដំបូងរបស់ស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ)
- ការលាតត្រដាងពីភាពខុសគ្នាពន្យាររវាងតម្លៃសមស្រប និងតម្លៃប្រតិបត្តិការ (វិសោធនកម្មលើការណែនាំសម្រាប់ការអនុវត្ត ស.រ.ហ.អ.ក ៧)
- ចំណេញ ឬខាតលើការឈប់ទទួលស្គាល់ (វិសោធនកម្មលើ ស.រ.ហ.អ.ក ៧)
- ការណែនាំ និងការលាតត្រដាងព័ត៌មានហានិភ័យឥណទាន វិសោធនកម្មលើការណែនាំសម្រាប់ការអនុវត្ត ស.រ.ហ.អ.ក ៧)
- ការឈប់ទទួលស្គាល់នៃបំណុលភតិសន្យា (វិសោធនកម្មលើ ស.រ.ហ.អ.ក ៩)
- តម្លៃប្រតិបត្តិការ (វិសោធនកម្មលើ ស.រ.ហ.អ.ក ៩)
- ការកំណត់ "ភ្នាក់ងារពិត" (វិសោធនកម្មលើ ស.រ.ហ.អ.ក ១០) និង
- វិធីសាស្ត្រថ្លៃដើម (វិសោធនកម្មលើ ស.គ.អ.ក ៧)។

វិសោធនកម្មលើ ស.រ.ហ.អ.ក ៩ និង ស.រ.ហ.អ.ក ៧ កិច្ចសន្យាដែលយោងទៅលើថាមពលអគ្គិសនីដែលពឹងផ្អែកលើធម្មជាតិ

វិសោធនកម្មរួមមាន៖

- ការបញ្ជាក់អំពីការអនុវត្តតម្រូវការ "ការប្រើប្រាស់ដោយខ្លួនឯង"
- ការអនុញ្ញាតឱ្យមានគណនេយ្យទប់ស្កាត់ហានិភ័យ ប្រសិនបើកិច្ចសន្យាទាំងនេះត្រូវបានប្រើជាឧបករណ៍ទប់ស្កាត់ហានិភ័យ និង

ការបន្ថែមតម្រូវការលាតត្រដាងថ្មី ដើម្បីឱ្យវិនិយោគិនយល់អំពីតម្លៃពន្ធនៃកិច្ចសន្យាទាំងនេះលើទទួលបានហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន

ស.រ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ

ស.រ.ហ.អ.ក ១៨ នឹងត្រូវជំនួស ស.គ.អ.ក ១ ការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ ដែលជាប្រភពចម្បងក្នុងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុស្របតាមតម្រូវការរបស់ស្តង់ដាគណនេយ្យអន្តរជាតិ។

ខាងក្រោមនេះ គឺជាសេចក្តីបង្ហាញនៃការផ្លាស់ប្តូរដ៏សំខាន់បំផុតដែលណែនាំដោយ ស.រ.ហ.អ.ក ១៨៖

- តម្រូវការតាមប្រភេទ និងសរុបរងនៅក្នុងរបាយការណ៍ប្រាក់ចំណេញ ឬខាត៖ ធាតុនៃចំណូល និងចំណាយនឹងត្រូវបានចាត់ទុកជាប្រតិបត្តិការ ហិរញ្ញប្បទាន វិនិយោគ ពន្ធលើប្រាក់ចំណូល ឬ ប្រភេទប្រតិបត្តិការមិនបន្ត។ ការចាត់ថ្នាក់នេះនឹងអាស្រ័យលើការរួមបញ្ចូលគ្នានៃការវាយតម្លៃនៃសកម្មភាពអាជីវកម្មចម្បងរបស់អង្គភាព និងជម្រើសគោលនយោបាយគណនេយ្យមួយជាក់លាក់
- តម្រូវការសរុបរងរបាយការណ៍ប្រាក់ចំណេញ ឬខាត៖ ផ្អែកលើការអនុវត្តរបស់អង្គភាពនៃតម្រូវការចាត់ថ្នាក់ដូចបានរៀបរាប់ក្នុងលេខ ១ ហើយសរុបរងជាក់លាក់តម្រូវឱ្យបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដូចជាចំណេញប្រតិបត្តិការ។ ចំណេញប្រតិបត្តិការសរុបរងឥឡូវនេះត្រូវបានកំណត់នៅក្នុង ស.រ.ហ.អ.ក ១៨។
- ការដាក់ស្លាក ការប្រមូលផ្តុំ និងការបំបែកការប្រមូលផ្តុំ៖ តម្រូវការពង្រីកសម្រាប់ការដាក់ស្លាក ការប្រមូលផ្តុំ និងការបំបែកការប្រមូលផ្តុំនៃព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ

៣. មូលដ្ឋាននៃការរៀបចំ (ត)

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តវិសោធនកម្ម និងស្តង់ដាគណនេយ្យ មានដូចខាងក្រោម៖ (ត)
ស.រ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ (ត)

- ខាងក្រោមនេះ គឺជាសេចក្តីបង្រៀននៃការផ្លាស់ប្តូរដ៏សំខាន់បំផុតដែលណែនាំដោយ ស.រ.ហ.អ.ក ១៨៖ (ត)
- ការផ្លាស់ប្តូរវិសាលភាពតូចចង្អៀតចំពោះរបាយការណ៍លំហូរសាច់ប្រាក់៖ តម្រូវការកែសម្រួល របាយការណ៍លំហូរសាច់ប្រាក់នឹងត្រូវបានបង្ហាញ រួមទាំងចំណាត់ថ្នាក់នៃលំហូរសាច់ប្រាក់របស់ការប្រាក់ និងភាគលាភ
 - វិធានការអនុវត្តដែលកំណត់ដោយគណៈគ្រប់គ្រង៖ តម្រូវការសម្រាប់អង្គភាពជាក់លាក់ ដើម្បីរួមបញ្ចូល “វិធានការអនុវត្តដែលកំណត់ដោយគណៈគ្រប់គ្រង” (ឧទាហរណ៍៖ វិធានការអនុវត្តជំនួស “វិធានការមិនមែន GAAP” ក្នុងកំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ ជាមួយនឹងការបន្ស៊ីទៅនឹងសរុបរង អនុលោមតាម ស.រ.ហ.អ.ក ដែលនៅជិតបំផុត។ ឧទាហរណ៍ “ការកែតម្រូវនៃចំណេញ ឬខាត” បន្ស៊ីទៅនឹងប្រាក់ចំណេញ ឬខាត។

ស.រ.ហ.អ.ក ១៩ ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្មានការទទួលខុសត្រូវសាធារណៈ៖ ការលាតត្រដាង

ស.រ.ហ.អ.ក ១៩ អនុញ្ញាតឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានសិទ្ធិអនុវត្ត ស្តង់ដាគណនេយ្យ ស.រ.ហ.អ.ក ជាមួយនឹងការកាត់បន្ថយការលាតត្រដាង ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធអាចជ្រើសរើសដើម្បីអនុវត្ត ស.រ.ហ.អ.ក ១៩ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម របាយការណ៍ហិរញ្ញវត្ថុដាច់ដោយឡែក ឬរបាយការណ៍ហិរញ្ញវត្ថុតែមួយដែលបានផ្តល់ឱ្យនៅកាលបរិច្ឆេទរបាយការណ៍៖

- វាមិនមានទទួលខុសត្រូវសាធារណៈទេ និង
- ក្រុមហ៊ុនមេរបស់ខ្លួនរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម ដែលមានសម្រាប់ការប្រើប្រាស់ជាសាធារណៈក្រោមស្តង់ដាគណនេយ្យ ស.រ.ហ.អ.ក ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលអនុវត្ត ស.រ.ហ.អ.ក ១៩ តម្រូវឱ្យបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីថ្លែងការណ៍ច្បាស់លាស់ និងមិនបានរក្សាទុករបស់ខ្លួនអំពីការអនុលោមតាមស្តង់ដាគណនេយ្យ ស.រ.ហ.អ.ក ដែលស.រ.ហ.អ.ក ១៩ ត្រូវបានអនុម័ត។

វិសោធនកម្មលើ ស.រ.ហ.អ.ក ១០ និងស.គ.អ.ក ២៨ ការលក់ ឬការចែកចាយនៃទ្រព្យ រវាងសហគ្រិន និងញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន

ការធ្វើវិសោធនកម្មនេះបញ្ជាក់ពីវិសាលភាពនៃការចំណេញ ឬខាតដែលត្រូវទទួលស្គាល់ នៅពេលដែលអង្គភាពលក់ ឬដាក់ទុនជាទ្រព្យសម្បត្តិទៅញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន។ នៅពេលប្រតិបត្តិការទាក់ទងទៅនឹងអាជីវកម្ម ចំណេញ ឬខាតត្រូវបានទទួលស្គាល់ទាំងស្រុង នៅពេលដែលប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មដែលមិនរួមចំណែកក្នុងអាជីវកម្ម ចំណេញ ឬខាតត្រូវបានទទួលស្គាល់តែចំពោះផលប្រយោជន៍របស់វិនិយោគិន ដែលមិនពាក់ព័ន្ធនឹងក្រុមហ៊ុនរួមទុន ឬញាតិសម្ព័ន្ធ។

៤. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

	មិនបានធ្វើសវនកម្ម ៣១ មីនា ២០២៥ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៤ ពាន់រៀល
ថ្លៃដើម		
សមតុល្យដើមគ្រា/ឆ្នាំ	៣.៦៥១.៤១៥.១០៥	៣.១៥២.៤២៥.៥២១
ការទិញបន្ថែម	៣៣.៧៧៦.៣០៨	៤៥៩.១៤៩.១២២
ការផ្ទេរ(ទៅ)/ពីសន្និធិ	(២២.២៦២.៧៣៦)	៤៤.៤៨៧.៣៧០
ការលុបចេញពីបញ្ជី	(៣១១.៦២៤)	(៤.៦៤៦.៩០៨)
	<u>៣.៦៦២.៦១៧.០៥៣</u>	<u>៣.៦៥១.៤១៥.១០៥</u>
រំលស់បង្ការ		
សមតុល្យដើមគ្រា/ឆ្នាំ	៧១១.៧៥០.៦៧៩	៦៥៧.៩២៣.៨០៧
រំលស់ក្នុងគ្រា/ឆ្នាំ	១៤.៨១៧.៥៥៦	៥៨.១០៧.៨៧៣
ការលុបចេញពីបញ្ជី	-	(៤.២៨១.០០១)
	<u>៧២៦.៥៦៨.២៣៥</u>	<u>៧១៧.៧៥០.៦៧៩</u>
តម្លៃយោង		
សមតុល្យចុងគ្រា/ឆ្នាំ	<u>២.៩៣៦.០៤៨.៨១៨</u>	<u>២.៩៣៣.៦៦៤.៤២៦</u>

ក្នុងអំឡុងពេលហិរញ្ញវត្ថុ រ.ទ.ស.ក បានធ្វើការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ និងទូទាត់ជាសាច់ប្រាក់ដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបីខែ បញ្ចប់ថ្ងៃទី	
	៣១ មីនា ២០២៥ ពាន់រៀល	៣១ មីនា ២០២៤ ពាន់រៀល
ការទិញបន្ថែម	១១.៥១៣.៥៧២	៨៦.៣៣២.៦៤៩
តំហយគណនីផ្គត់ផ្គង់ និងប្រាក់ធានាប្រតិបត្តិការ	៤៣.០៩០.៧៥១	៥.៨០៤.២២៥
មូលធនកម្មការប្រាក់លើទ្រព្យសកម្មមានលក្ខណៈគ្រប់គ្រាន់	(៥២៩.៦៣៤)	(២.៨៣៨.២៧៩)
	<u>៥៤.០៧៤.៦៨៩</u>	<u>៨៩.២៩៨.៥៩៥</u>

៥. ការវិនិយោគរយៈពេលខ្លី

ការវិនិយោគរយៈពេលខ្លី គឺជាប្រាក់បញ្ញើមានកាលកំណត់នៅគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់រយៈពេល ១២ខែ (២០២៤៖ ៩ខែ ទៅ១២ខែ) ហើយទទួលបានការប្រាក់ពី ៣,៥០% ទៅ ៥,២៥% (២០២៤៖ ៣,៥០% ទៅ ៥,២៥%) ក្នុងមួយឆ្នាំ។

ការវិនិយោគរយៈពេលខ្លីរួមមាន ប្រាក់បញ្ញើដែលមានទឹកប្រាក់ចំនួន ៩៥,២ពាន់លានរៀល (២០២៤៖ ៩៤,៩ពាន់លានរៀល) បង្កើតឡើងជាពិសេសសម្រាប់គោលបំណងនៃការទទួលបានការប្រាក់ និងសម្រាប់វិធានការប្រុងប្រយ័ត្ន និងសកម្មភាពប៉ាន់ស្មាន។

៦. ទុនបម្រុង

	ដើមទុន បម្រុង ពាន់រៀល	ទុនបម្រុង តាមច្បាប់ ពាន់រៀល	ទុនបម្រុង ទូទៅ ពាន់រៀល	ទុនបម្រុងសម្រាប់ ការអភិវឌ្ឍ ពាន់រៀល	សរុប ពាន់រៀល
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	១.៦៤៨.៤៣៥	៥០.៣២១.៤៤៤	៥០.៣២១.៤៤៤	៦១០.៩៤៤.៨៣៤	៧១៣.២៣២.១៥៧
ធ្វើពីចំណេញរក្សា ទុក	-	-	-	-	-
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ (មិនបានធ្វើ សវនកម្ម)	<u>១.៦៤៨.៤៣៥</u>	<u>៥០.៣២១.៤៤៤</u>	<u>៥០.៣២១.៤៤៤</u>	<u>៦១០.៩៤៤.៨៣៤</u>	<u>៧១៣.២៣២.១៥៧</u>
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ (កំណត់ឡើងវិញ)	១.៦៤៨.៤៣៥	៤៣.៩៩០.៩៦៥	៤៣.៩៩០.៩៦៥	៥០១.៥៦២.៣០១	៥៩១.១៩២.៦៦៦
ធ្វើពីចំណេញរក្សា ទុក	-	៦.៣៣០.៤៧៩	៦.៣៣០.៤៧៩	១០៩.៣៨២.៥៣៣	១២២.០៧៣.៤៩១
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (បានធ្វើសវនកម្ម)	<u>១.៦៤៨.៤៣៥</u>	<u>៥០.៣២១.៤៤៤</u>	<u>៥០.៣២១.៤៤៤</u>	<u>៦១០.៩៤៤.៨៣៤</u>	<u>៧១៣.២៣២.១៥៧</u>

យោងតាមលក្ខន្តិកៈរបស់ រ.ទ.ស.ក ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ ត្រង់មាត្រា ៤៤ បានចែងថាប្រាក់
ចំណេញរបស់ រ.ទ.ស.ក បន្ទាប់ពីការកាត់កងនឹងការខាតយោងពីឆ្នាំមុន (ប្រសិនបើមាន) អាចត្រូវប្រើប្រាស់
ដូចខាងក្រោម៖

- សម្រាប់ប្រាក់រង្វាន់របស់គណៈគ្រប់គ្រង និងបុគ្គលិក
- សម្រាប់ទុនបម្រុងតាមច្បាប់ ៥%
- សម្រាប់ទុនបម្រុងទូទៅ ៥%
- សមតុល្យនៅសល់សម្រាប់ទុនបម្រុងសម្រាប់ការអភិវឌ្ឍ។

៧. ប្រាក់កម្ចី

	មិនបានធ្វើសវនកម្ម ៣១ មីនា ២០២៥ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០៤ ពាន់រៀល
ប្រាក់កម្ចីរយៈពេលវែង		
ក.ស.ហ.វ - ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (“JICA”)	២៨.៩៥១.៣៨២	២៧.៧៤៨.៩១០
ក.ស.ហ.វ - ធនាគារអភិវឌ្ឍន៍អាស៊ី (“ADB”)	២៥.០៩៨.៣១១	២៤.៨៣០.០២៩
ធនាគារវិនិយោគអឺរ៉ុប (“EIB”)	៣៩០.៥៨៣.៧៣៨	៣៩១.១៤៨.១៥៩
	<u>៤៤៤.៦៣៣.៤៣១</u>	<u>៤៤៣.៧២៧.០៩៩</u>

ប្រាក់កម្ចីរយៈពេលខ្លី		
ក.ស.ហ.វ - JICA	៦២១.៨៦៨	១.២៣៤.១៦៣
ក.ស.ហ.វ - ADB	១.០៧៧.៥៩៤	២.២៦៧.៩៩០
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (“AFD”) - ឥណទានលេខ ១១២១ ០១ F	-	៨.៤២៥.៨៧៨
AFD - ឥណទានលេខ ១១៧៤ ០១ P	១៣៨.៥៣០.៩១៤	១៤៥.៦៦១.៤៥៣
AFD - ឥណទានលេខ ១១៧៦ ០១ S	៣៣៦.៩៥៩.៤៩៣	៣៣៧.១៩៨.៦៥៧
AFD - ឥណទានលេខ ១២៤៤ ០១ M	៤១០.៤៨៨.១៣០	៤១១.៩៨២.៨៥៨
AFD - ឥណទានលេខ ១២៧៣ ០១ P	១១០.៤២៣.៩២៧	៧២.០៤៣.៦៤៦
EIB	១០.៣១៣.៧៥៨	៨.០៧៧.៦៣៩
	<u>១.០០៨.៤១៥.៦៨៤</u>	<u>៩៨៦.៨៩២.២៨៣</u>
	<u>១.៤៥៣.០៤៩.១១៥</u>	<u>១.៤៣០.៦១៩.៣៨២</u>

កាលបរិច្ឆេទផុតកំណត់របស់ប្រាក់កម្ចីនេះមានដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម ៣១ មីនា ២០២៥ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៤ ពាន់រៀល
រយៈពេលខ្លី		
-ផុតកំណត់ក្នុងរយៈពេល ១ឆ្នាំ	<u>១.០០៨.៤១៥.៦៨៤</u>	<u>៩៨៦.៨៩២.២៨៣</u>
រយៈពេលវែង		
-ផុតកំណត់ក្នុងរយៈពេល ១ឆ្នាំ ទៅ ២ឆ្នាំ	១៥.៧៤១.៣៣៤	១៥.៧៤៣.៨៧៩
-ផុតកំណត់ក្នុងរយៈពេល ២ឆ្នាំ ទៅ ៥ឆ្នាំ	៦៥.៩៤៣.៣២៣	៦៥.៨៨០.២៨៣
-ផុតកំណត់ក្នុងរយៈពេល ៥ឆ្នាំ	៣៦២.៩៤៨.៧៧៤	៣៦២.១០២.៩៣៧
	<u>៤៤៤.៦៣៣.៤៣១</u>	<u>៤៤៣.៧២៧.០៩៩</u>
	<u>១.៤៥៣.០៤៩.១១៥</u>	<u>១.៤៣០.៦១៩.៣៨២</u>

៨. ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ

	ជំនួយពីសហភាពអឺរ៉ុប ពាន់រៀល	ជំនួយពីរដ្ឋាភិបាល ពាន់រៀល	ជំនួយពី JICA ពាន់រៀល	ជំនួយផ្សេងៗ ពាន់រៀល	សរុប ពាន់រៀល
សមតុល្យនាថ្ងៃទី១					
ខែមករា ឆ្នាំ២០២៥	៥៤.៤៣៦.១៩៩	១២.៦៤៣.៣១៥	៣.៧០៥.៩២៦	១.៨៤០.៥២១	៧២.៦២៥.៩៦១
រំលស់	-	(៤៦៣.២៥១)	(៣៣.១២៧)	(៦.០៩៩)	(៥០២.៤៧៧)
សមតុល្យនាថ្ងៃទី៣១					
ខែមីនា ឆ្នាំ២០២៥	៥៤.៤៣៦.១៩៩	១២.១៨០.០៦៤	៣.៦៧២.៧៩៩	១.៨៣៤.៤២២	៧២.១២៣.៤៨៤
(មិនបានធ្វើសវនកម្ម)					
សមតុល្យនាថ្ងៃទី១					
ខែមករា ឆ្នាំ២០២៤	៥៤.៤៣៦.១៩៩	១៤.៤៩៦.៣២១	៣.៨៣៨.៤៣៣	១.៣៩១.៧៩៣	៧៤.១៦២.៧៤៦
ការបន្ថែម	-	-	-	៤៧៣.១២៣	៤៧៣.១២៣
រំលស់	-	(១.៨៥៣.០០៦)	(១៣២.៥០៧)	(២៤.៣៩៥)	(២.០០៩.៩០៨)
សមតុល្យនាថ្ងៃទី៣១					
ខែធ្នូ ឆ្នាំ២០២៤	៥៤.៤៣៦.១៩៩	១២.៦៤៣.៣១៥	៣.៧០៥.៩២៦	១.៨៤០.៥២១	៧២.៦២៥.៩៦១
(បានធ្វើសវនកម្ម)					

៩. គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ

	មិនបានធ្វើសវនកម្ម ៣១ មីនា ២០២៥ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៤ ពាន់រៀល
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ - រយៈពេលវែង		
ប្រាក់កក់ថ្លៃទឹកត្រូវបង្វិលសងវិញ	៩០.៣៦៩.៦៩៧	៨៨.៩៥០.៥៦៦
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម - រយៈពេលខ្លី		
ភាគីទីបី	១១៣.៥៣៥.៧២៦	១២៦.១៥៧.៨១៤
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ - រយៈពេលខ្លី		
បង្គរប្រាក់លើកទឹកចិត្តបុគ្គលិក	១៥.២៣១.៤១៥	១១.៩៥០.៧៦៤
ទឹកប្រាក់ជំពាក់សាលារាជធានីភ្នំពេញ	៦៦.១១២.៤៥៩	៦៤.៦៤២.៧៦៨
ទឹកប្រាក់ជំពាក់ទៅបុគ្គលិក	៧២៧.៧៧២	៧៣១.៥១៦
ប្រាក់ធានាប្រតិបត្តិការ	៦៧.២៩២	៦៧.២៩២
ពន្ធត្រូវបង់ផ្សេងៗ	១៦៤.៥៣១	៧៥.១៨៤
គណនីត្រូវបង់ផ្សេងៗ	១១.៩១៧.៨២២	៩.៥៩៨.៨៨៧
	៩៤.២២១.២៩១	៨៧.០៦៦.៤១១
	២០៧.៧៥៧.០១៧	២១៣.២២៤.២២៥
	២៩៨.១២៦.៧១៤	៣០២.១៧៤.៧៩១

១០. កិច្ចសន្យាទ្រព្យសកម្ម និងចំណូល

	មិនបានធ្វើសវនកម្ម ៣១ មីនា ២០២៥ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៤ ពាន់រៀល
កិច្ចសន្យាទ្រព្យសកម្ម		
គណនីត្រូវទទួលពីសេវាសាងសង់	៤.៣២៩.៣៤៨	៤.៣៩៨.៥៦៤
ចំណូលបង្គរពីការលក់ទឹកស្អាត	២២.១០៨.០៧៦	៣៣.១៨៧.៦២៦
	<u>២៦.៤៣៧.៤២៤</u>	<u>៣៧.៥៨៦.១៩០</u>
កិច្ចសន្យាចំណូល		
ចំណូលពន្យារ	(៥.២៧៧)	(៥.២៧៨)
ចំណូលមិនទាន់ទទួលស្គាល់	(៣.២៩៦.១៨៥)	(៣.៥២០.៣៩៥)
	<u>(៣.៣០១.៤៦២)</u>	<u>(៣.៥២៥.៦៧៣)</u>

១១. ចំណូលពីការលក់

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបីខែ	
	៣១ មីនា ២០២៥ ពាន់រៀល	៣១ មីនា ២០២៤ ពាន់រៀល
ការលក់ទឹកស្អាត៖		
- អ្នកប្រើប្រាស់តាមផ្ទះ	២៦.៤១៩.៩៧៦	៣៥.១៩៥.៧៧៧
- អ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម	៣៨.៨៦៨.៨៧៦	៤៥.៣៨៦.៣២៣
- គ្រឹះស្ថានសាធារណៈ	៥.៧៨៧.៦១១	៦.៥៤១.៦៣៧
- អាជ្ញាធររដ្ឋស្វយ័តនានា	២៨៦.១៧៧	២៦៥.៥០៣
- អ្នកចែកចាយ	២.២២០.៤០០	៣.០០៤.៤១៨
បង្កត់ភាពខុសគ្នាលើប្រាក់ចំណូល ពីការលក់ទឹកស្អាត	១៨.០០០	២២.២២៤
- ដក៖ ការលុបចោលវិក្កយបត្រ	(២៦៦.៥៤៣)	(៧៥.៥៩៦)
	<u>៧៣.៣៣៤.៤៩៧</u>	<u>៩០.៣៤០.២៨៦</u>
ចំណូលបានពីការភ្ជាប់បណ្តាញទៅតាមផ្ទះ	១.១៦៨.៧១៧	៣.០០៦.៩១៥
ចំណូលការផ្លាស់ប្តូរនាឡិកាទឹក	១.៣៩០.៧១៨	១.២៧១.៥១៤
ការលក់គ្រឿងបន្លាស់ និងនាឡិកាទឹក	៦៨.៥៨៥	៤៤.៥៣៧
	<u>៧៥.៩៦២.៥១៧</u>	<u>៩៤.៦៦៣.២៤២</u>

១២. ចំណូល/(ចំណាយ)ហិរញ្ញវត្ថុ

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបីខែ	
	៣១ មីនា ២០២៥ ពាន់រៀល	៣១ មីនា ២០២៤ ពាន់រៀល
ចំណូលហិរញ្ញវត្ថុ៖		
- ចំណូលការប្រាក់ពីប្រាក់បញ្ញើនៅធនាគារ (ក)	១.១០៧.៦០១	១.៨៦០.៤១៧
- ចំណូលពីការប្តូររូបិយប័ណ្ណលើកម្ចី	៨.៥២៦.២៨៦	១៧.៥៨៤.៥៣៧
	<u>៩.៦៣៣.៨៨៧</u>	<u>១៩.៤៤៤.៩៥៤</u>
ចំណាយហិរញ្ញវត្ថុ៖		
- ចំណាយការប្រាក់លើប្រាក់កម្ចី (ខ)	(៥.២៩៧.៨៨១)	(៤.៦៧៩.៩០៤)
- ខាតសុទ្ធពីការប្តូររូបិយប័ណ្ណរបស់ប្រាក់កម្ចី	(១.៥០៧.៩៩៩)	-
- មូលធនកម្មការប្រាក់លើទ្រព្យសកម្មមានលក្ខណៈគ្រប់គ្រាន់	៥២៩.៦៣៤	២.៨៣៨.២៧៩
	<u>(៦.២៧៦.២៤៦)</u>	<u>(១.៨៤១.៦២៥)</u>
	<u>៣.៣៥៧.៦៤១</u>	<u>១៧.៦០៣.៣២៩</u>

- (ក) ចំណូលការប្រាក់ គឺជាចំណូលពីគណនីប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើផ្សេងៗដែលនៅក្នុងធនាគារក្នុងស្រុកក្នុងគ្រា។
- (ខ) ចំណាយការប្រាក់ គឺជាចំណាយការប្រាក់ទៅលើប្រាក់កម្ចីពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង និងប្រាក់កម្ចីដែលទទួលបានបន្តពី ក.ស.ហ.វ ដែលត្រូវទទួលបានការឧបត្ថម្ភតាមរយៈកម្ចីដែលទទួលបានពី ADB EIB និង JICA។

១៣. ចំណាយពន្ធលើប្រាក់ចំណេញ

ផ្អែកលើច្បាប់ស្តីពីសារពើពន្ធរបស់ព្រះរាជាណាចក្រកម្ពុជា រ.ទ.ស.ក មានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណេញក្នុងអត្រា ២០% (២០២៤៖ ២០%) លើប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមាក្នុងអត្រា ១% (២០២៤៖ ១%) នៃចំណូលសរុប មួយណាមានតម្លៃច្រើនជាង។ វាគឺជាចំណាយអនុវត្តប្រាក់អប្បបរមា ដែលត្រូវបង់ជូនទៅអាជ្ញាធរពន្ធដារ។ រ.ទ.ស.ក មានបំណុលពន្ធលើប្រាក់ចំណេញលើសបំណុលពន្ធអប្បបរមា ដូច្នេះ រ.ទ.ស.ក មិនមានកាតព្វកិច្ចបង់ពន្ធអប្បបរមាឡើយ។ ពន្ធដែលត្រូវបង់លុះត្រាតែ រ.ទ.ស.ក ស្ថិតនៅក្នុងស្ថានភាពខាតបង់ពន្ធ។

១៤. ចំណេញក្នុងមួយភាគហ៊ុន

- (ក) ចំណេញក្នុងមួយភាគហ៊ុនជាគោល

ចំណេញក្នុងមួយភាគហ៊ុនជាគោល ត្រូវបានគណនាដោយយកប្រាក់ចំណេញរបស់ភាគហ៊ុនិករបស់ រ.ទ.ស.ក ចែកនឹងចំនួនភាគហ៊ុនមធ្យមដែលបានបោះផ្សាយក្នុង ការិយបរិច្ឆេទ។

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបីខែ	
	៣១ មីនា ២០២៥	៣១ មីនា ២០២៤
ប្រាក់ចំណេញក្នុងមួយភាគហ៊ុនរបស់ម្ចាស់ភាគហ៊ុនធម្មតា	២៤.៨៥១.៩៩៥	៥២.០៩២.៤២៩
ចំនួនភាគហ៊ុនមធ្យមមធ្យម	<u>៨៦.៩៧៣.១៦២</u>	<u>៨៦.៩៧៣.១៦២</u>
ចំណេញក្នុងមួយភាគហ៊ុនគោល (រៀល)	<u>២៨៥,៧៤</u>	<u>៥៩៨,៩៥</u>

១៤. ចំណេញក្នុងមួយភាគហ៊ុន (ត)

(ខ) ចំណេញក្នុងមួយភាគហ៊ុនថយចុះ

ចំណេញក្នុងមួយភាគហ៊ុនថយចុះ ត្រូវបានគណនាដោយកែប្រែចំនួនមធ្យមនៃភាគហ៊ុនធម្មតាដែលមាន ដោយសន្មតថាមានការផ្ទេរភាគហ៊ុនដែលមានសក្តានុពលទាំងអស់ទៅជាភាគហ៊ុនធម្មតា។

គិតត្រឹមដំណាច់ការិយបរិច្ឆេទនេះ រ.ទ.ស.ភ មិនមានភាគហ៊ុនដែលមានសក្តានុពលអាចផ្ទេរទៅជាភាគហ៊ុនធម្មតានោះទេ។ ដូចនេះចំណេញក្នុងមួយភាគហ៊ុនថយចុះ គឺមានតម្លៃស្មើនឹងចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន។

១៥. ប្រតិបត្តិការសាគីពាក់ព័ន្ធ

(ក) រ.ទ.ស.ភ មានប្រតិបត្តិការជាមួយនឹងសម្ព័ន្ធភាគីក្នុងការិយបរិច្ឆេទនេះដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបីខែ	
	៣១ មីនា ២០២៥	៣១ មីនា ២០២៤
	ពាន់រៀល	ពាន់រៀល
ក្រុមហ៊ុនក្រោមការគ្រប់គ្រងតែមួយ		
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ		
ការប្រាក់ដែលបានបង់លើប្រាក់កម្ចី	៤.៧៦៨.២៤៧	៤.៦៧៩.៩០៤

(ខ) អត្ថប្រយោជន៍គណៈគ្រប់គ្រងសំខាន់ៗ

អត្ថប្រយោជន៍គណៈគ្រប់គ្រងសំខាន់ៗសម្រាប់អំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបីខែ	
	៣១ មីនា ២០២៥	៣១ មីនា ២០២៤
	ពាន់រៀល	ពាន់រៀល
ប្រាក់បៀវត្ស និងការចំណាយផ្សេងៗ	៦៣៥.៨៦២	៦១៦.៩១៤

១៦. កម្មវត្ថុ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

កម្មវត្ថុនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ គឺដើម្បីបង្កើនប្រសិទ្ធភាពតម្លៃសម្រាប់ភាគហ៊ុនិក ហើយទន្ទឹមគ្នានេះក៏ដើម្បីកាត់បន្ថយសក្តានុពលនៃផលប៉ះពាល់មិនល្អ ដែលអាចកើតឡើងដោយសារការប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវលើការកំណត់កម្មវត្ថុនេះ និងគោលការណ៍មូលដ្ឋាននៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ។ ហេតុនេះគណៈគ្រប់គ្រងបង្កើត គោលការណ៍លម្អិតដូចជាកម្រិតសិទ្ធិអំណាច ត្រួតពិនិត្យការទទួលខុសត្រូវការកំណត់ និងវាស់វែងអត្តសញ្ញាណហានិភ័យ និងកំណត់ផលប៉ះពាល់ដោយអនុលោមតាមកម្មវត្ថុ និងគោលការណ៍មូលដ្ឋានដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

(ក) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ដោយសមភាគីមិនបានបំពេញកាតព្វកិច្ចដូចមានចែងក្នុងកិច្ចសន្យា។ រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានភាគច្រើនពីការលក់ជាឥណទាន។ តាមគោលការណ៍របស់ រ.ទ.ស.ភ ត្រូវត្រួតពិនិត្យជាប្រចាំទៅលើស្ថានភាពហិរញ្ញវត្ថុរបស់សមភាគី ដើម្បីធានាថា រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានតិចបំផុត។

១៦. កម្មវត្ថុ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ក) ហានិភ័យឥណទាន (ត)

ហានិភ័យឥណទានដែល រ.ទ.ស.ភ ងាយរងផលប៉ះពាល់គឺ តាមរយៈគណនីអតិថិជនពាណិជ្ជកម្មពីអតិថិជន។ អាយុកាលឥណទានរបស់ រ.ទ.ស.ភ មានរយៈពេលមួយខែ ហើយ រ.ទ.ស.ភ ព្យាយាមធ្វើការគ្រប់គ្រងយ៉ាងដិតដល់ លើគណនីត្រូវទទួលដែលមិនទាន់ប្រមូល ដើម្បីកាត់បន្ថយហានិភ័យឥណទានឱ្យទាបបំផុត។ សមតុល្យដែលហួសកំណត់ត្រូវបានពិនិត្យឡើងវិញយ៉ាងទៀងទាត់ដោយគណៈគ្រប់គ្រង។

(ខ) ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់

ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់កើតឡើងពីការគ្រប់គ្រងរបស់ រ.ទ.ស.ភ ទៅលើមូលធនបង្វិល។ វាគឺជាហានិភ័យមួយដែល រ.ទ.ស.ភ នឹងជួបប្រទះផលប៉ះពាល់ក្នុងការបំពេញនូវកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដែលដល់កាលកំណត់ត្រូវសង។

រ.ទ.ស.ភ គ្រប់គ្រងរយៈកាលកំណត់របស់បំណុលចាស់ៗលំហូរសាច់ប្រាក់ពីប្រតិបត្តិការ និងភាពមានស្រាប់នៃមូលនិធិយ៉ាងសកម្មដើម្បីធានាបាននូវរាល់តម្រូវការប្រតិបត្តិការវិនិយោគ និងហិរញ្ញប្បទាន។ នៅក្នុងយុទ្ធសាស្ត្រនៃការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល រ.ទ.ស.ភ ធ្វើការរក្សានូវកម្រិតសាច់ប្រាក់និងសាច់ប្រាក់សមមូល គ្រប់គ្រាន់សម្រាប់គាំទ្រដល់សកម្មភាពប្រតិបត្តិការរបស់ រ.ទ.ស.ភ។

(គ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលតម្លៃទីផ្សារ ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ អាចនឹងប្រែប្រួលដោយសារតែការប្រែប្រួលរបស់អត្រាការប្រាក់ ទីផ្សារ។

ការប្រឈមរបស់ រ.ទ.ស.ភ ទៅនឹងហានិភ័យអត្រាការប្រាក់ គឺទាក់ទងនឹងកម្ចី។ រ.ទ.ស.ភ គ្រប់គ្រងហានិភ័យអត្រាការប្រាក់របស់ខ្លួន ដោយត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំណុលទីផ្សារ ហើយសំខាន់ជាងនេះទៀត គឺរក្សាដោយប្រុងប្រយ័ត្នអោយបាននូវការលាយឡំគ្នានៃកម្ចីដែលមានអត្រាថេរ និងអត្រាប្រែប្រួល។ រ.ទ.ស.ភ ពុំបានប្រើប្រាស់ឧបករណ៍និស្សន្ទហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយហានិភ័យរបស់ប្រាក់បំណុលដែលត្រូវសងនោះទេ។

១៧. ចំណាយជាប់កិច្ចសន្យា

នៅចុងបញ្ចប់នៃត្រីមាសហិរញ្ញវត្ថុបច្ចុប្បន្ននេះ រ.ទ.ស.ភ បានជាប់កិច្ចសន្យាក្នុងការចំណាយមូលធនទៅលើទ្រព្យសកម្មខាងក្រោម៖

	មិនបានធ្វើសវនកម្ម ៣១ មីនា ២០២៥ ពាន់រៀល	ធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៤ ពាន់រៀល
ការសាងសង់រោងចក្រផលិតទឹកស្អាត	៣០២.០៤៤.៣៣២	២៨៣.០៥៧.៨៨១
សេវាផ្តល់ការប្រឹក្សាយោបល់	៣.៤៧៣.០៥២	២.៦៦៩.៧៩៤
ការទិញបំពង់ដែកស្វិត បរិក្ខារភ្ជាប់ និងបរិក្ខារផ្សេងៗ	១.០៨៣.៦៧៩	១.០៥៤.១៧៦
	<u>៣០៦.៦០១.០៦៣</u>	<u>២៨៦.៧៨១.៨៥១</u>

១៨. យថាភាពនៃពន្ធ

នៅក្នុងប្រទេសកម្ពុជា បទបញ្ញត្តិស្តីពីពន្ធដារ រួមមានអនុក្រឹត្យ ប្រកាស សារាចរណែនាំ និងសេចក្តីជូន ដំណឹងផ្សេងៗ ដែលជាញឹកញយតែងមានការកែតម្រូវតាមរយៈការធ្វើវិសោធនកម្មរបស់អគ្គនាយកដ្ឋានពន្ធដារ និង អាស្រ័យលើការបកស្រាយផ្សេងៗពីគ្នា។ ជាញឹកញាប់ការបកស្រាយអំពីច្បាប់ពន្ធដារមានភាពខុសគ្នាក្នុង ចំណោមភាគីពាក់ព័ន្ធ ហើយនេះអាចបណ្តាលឱ្យមានហានិភ័យពន្ធកើនឡើង។ ពន្ធគឺជាកម្មវត្ថុនៃការត្រួតពិនិត្យ និងការស៊ើបអង្កេតដោយអាជ្ញាធរមួយចំនួនដែលត្រូវបានអនុញ្ញាតដោយច្បាប់ កំណត់ការផាកពិន័យធ្ងន់ធ្ងរ ការ ផាកពិន័យ និងបន្ទុកការប្រាក់។ គណៈគ្រប់គ្រងជឿជាក់ថា ខ្លួនបានផ្តល់គ្រប់គ្រាន់សម្រាប់បំណុលពន្ធ ដោយផ្អែក លើការបកស្រាយរបស់បទបញ្ញត្តិនៃពន្ធ។

១៩ ព្រឹត្តិការណ៍សំខាន់ៗបន្ទាប់ពីបញ្ចប់រយៈពេលរាយការណ៍

- (ក) នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលបានអនុម័តនូវការផ្ទេរប្រាក់ចំណេញរក្សាទុកទៅក្នុង ទុនបម្រុងចំនួន ៨០.៤៧៦.៨២១.៧៥០រៀល។
- (ក) នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលរបស់ រ.ទ.ស.ភ បានស្នើឡើង ហើយភាគទុនិកបាន អនុម័តលើភាគលាភចំនួន ៣៥០រៀលក្នុងមួយហ៊ុន សម្រាប់ឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ ភាគលាភសរុបបានប្រកាសមានចំនួន ៤.៥៦៦.០៩១.២៥០រៀល។ ការអនុម័តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការបញ្ចប់នៃរយៈពេលរាយការណ៍ និងឆ្លុះបញ្ចាំងពីការអនុវត្តហិរញ្ញវត្ថុ និងការ ប្តេជ្ញាចិត្តរបស់ រ.ទ.ស.ភ ចំពោះប្រាក់ចំណេញរបស់ម្ចាស់ហ៊ុន។
- (គ) នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក.ស.ហ.វ បានបង្កើនការរួមចំណែកដើមទុនរបស់ខ្លួនដល់ រ.ទ.ស.ភ តាមរយៈការផ្ទេរដីឡូត៍ចំនួនពីរកន្លែង។ ដីឡូត៍ទាំងនេះ ក្នុងគោលបំណងសាងសង់រោងចក្រផលិតទឹក ស្អាតនៅខេត្តកំពត និងរោងចក្រផលិតទឹកស្អាតបឹងធំក្នុងរាជធានីភ្នំពេញ។ តម្លៃសរុបនៃដីដែលបានផ្តល់ មានចំនួន ១.៣៨០.៩២៧.៣៥១.០០០រៀល។ ការបង្កើនដើមទុននេះធ្វើឡើងដោយគ្មានការបោះផ្សាយ បន្ថែមភាគហ៊ុននៅក្នុង រ.ទ.ស.ភ ទេ។



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)



: + ៨៥៥ (៣១) ៩៣៥ ០៨ ០៨



: ir@ppwsa.com.kh



: www.ppwsa.com.kh

អគារលេខ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា